

ប៉ាកណាម [pa:kna:m] (t. ปากน้ำ : pà:k ná:m) (名) 河口。

ប៉ាក [pa:] (t. ปัก : pàk) (動) 刺しゅうする。

(エ) ①→ប៉ាក・ប៊ើក. ②→ប៉ាក・ប៊ើក=ប៊ើក・ប៊ើក. ③→ប្រឡាក់・ប៊ើក・ប៉ាក.

※ប៉ាក・វ៉ៃស៊ីស 刺しゅうする。
※កវ៉ៃន្ទូង・ប៉ាក 刺しゅうしたハンカチ。
※ស្លឹក・ប៉ាក = វ៉ៃស៊ីស・ស្លឹក. 刺しゅう枠。

ប៉ាក・ប៊ើក [pa' pa:k] (形) ① (古い床など, こっちを踏むとあっちが上がり, あっちを踏むとこっちがあがる様子). ② (ちょっと引っ掛かって, ゆらゆらと今にも落ちそうになっている様子). ③ (頭が) ぐらぐら揺れる。

※កៅអី (យោល)・ប៉ាក・ប៊ើក = កៅអី・យោល. 揺り椅子. ロッキングチェア。
(កៅអី・យោលを多用)。

※វ៉ៃន្ទូង・ប៉ាក・ប៊ើក 居眠りをして身体が前後に揺れる。

※សត្វប៉ាក・ប៊ើក = ខ្នុរជ័រ. (鳥) ツバメ科, Hypurotepis javanica, ពិរុទ្ធិក្រាវ. セキレイ (?) . (សត្វប៉ាក・ប៊ើកの方が上品語)。

ប៉ាក・ប៊ើក [pa' paw] = ប៊ើក・ប៊ើក.

ប៉ាកថៅ [pakt'aw] (エ) → ខ្លើយ・ប៉ាកថៅ.

ប៉ាការ [pa'ka:] (p. pākāra) (名) 町を取り囲む城壁. ធ្វើប៉ាការជុំវិញ 町を城壁で取り囲む。

ប៉ាការដួន [pa'ka'ratt'a:n] (p. pākāra + thāna) (名) 要塞. 城塞。

ប៉ាង [ba:ŋ] (cf. t. বাং : ba:ŋ) (名) 湾。
(エ) ①→ប៉ាង・កក. ②→ប៉ាង・ង្គីល. ③→ ហ្លួង・ព្រះប៉ាង.

※ប៉ាង・សមុទ្រ ①湾. ②锚地. 泊地。

ប៉ាង・កក [ba:ŋ ko:] (t. বাংកក : ba:ŋ kò:k) = ប៊ើក・កក (俗). (名) (地名) バンコック (←タイの)。

ប៉ាង・ង្គីល [ba:ŋ ŋo:l] (名) (植) ミカン科ゴシュユ属, Evodia triphylla (S)。

ប៉ាង [pa:ŋ] (名) (植) アオギリ科シマウラジロノキ属, Pterospermum diversifolium (S)。

※ប៉ាង・វ៉ៃន្ទូង アオギリ科シマウラジロノキ属, Pterospermum (S)。

※ប៉ាង・ទឹក = ល្អិត・វ៉ៃព្រ. アオギリ科シマウラジロノキ属, Pterospermum (S)。

បាច [ba:c] (名) ① (ばーっと水/米/種を) まく. ② (田に水を) くみ入れる. (池の水を) かい出す. បាច・ស្រូវ・ទ្រូង・មាត់ស្រី 米をまいて鶏に食べさせる。

※បាច・ទាន 金や食物をまいて喜捨する。

※បាច・ទឹក 水をかける/まく. បាច・ទឹក・លាង 水をかけて洗う。

△កំជ្រុច・បាច・ទឹក ① (花火) (←水中にし) かけ, 水を吹き上げる). ②散水器。

※បាច・ទឹក・ចេញ 水を汲み出す。

※បាច・ទឹក・ដាក់~ ~に水をかける。

※បាច・នយ (だますための) 餌を撒く。

※បាច・ប្រៀ ប្រៀの水を汲み出す。

※បាច・លាជ លាជ「炒ってはじけた米」をまく (= 悪霊除け)。

※បាច・សរ (水遊び)。

※បាច・សាច (水を) ばちゃばちゃ跳ね飛ばす/跳ね掛ける. 撒き散らす. ទ្រូងភ្លើង បាច・សាច 光を散乱する。

※**တင်္တံ့**·**တြာပ်**·**ပိက်** →**တင်္တံ့**·**တြာပ်**·**ပိက်** 驅逐艦。
 ※**တင်္တံ့**·**တြာပ်**·**ပုဂ်** →**တင်္တံ့**·**ပုဂ်** 水雷艇。
 ※**တင်္တံ့**·**ဗြဲ** 集中砲火を浴びせる。一斉射撃する。
တင်္တံ့·**ကံ**·**ကွိမ်**·**ဗြဲ** 一斉射撃する。
 ※**တင်္တံ့**·**ပေ** 噴出する。
 ※**တင်္တံ့**·**ပေ** 銃殺する。
 ※**တင်္တံ့**·**ဗြဲ** →**ဗြဲ**·**တင်္တံ့**·**ဗြဲ** 鼻スプレー。
 ※**တင်္တံ့**·**ဗြဲ** 噴出する。
 ※**တင်္တံ့**·**ခိတ်**·**ကွိမ်** = **တင်္တံ့**·**ခိတ်**·**ကွိမ်**。
 ※**တင်္တံ့**·**ခိတ်** しゃっと吹きかける／噴出する。
 ※**တင်္တံ့**·**ခိတ်**·**ကွိမ်** = **တင်္တံ့**·**ခိတ်**·**ကွိမ်** 的をかすめる(←弾丸や矢が)。
 ※**တင်္တံ့**·**ခိတ်**·**ကွိမ်** 射撃の腕が良い。
 ※**တင်္တံ့**·**ခိတ်** 応射する。
 ※**တင်္တံ့**·**ခိတ်** 射て当たる。
 ※**တင်္တံ့**·**ခိတ်** 水をかける(←ホースで)。圧力で水を放つ。水鉄砲をうつ。
 ※**တင်္တံ့**·**ခိတ်**·**ခိတ်**·**ကွိမ်**·**ပေ** 射撃する。
 ※**တင်္တံ့**·**ခိတ်** 弓を射る。
 ※**တင်္တံ့**·**ခိတ်** →**တြာပ်**·**ပိက်**·**တင်္တံ့**·**ခိတ်** 魚雷。
 ※**တင်္တံ့**·**ဗြဲ** 接地弾道で放つ。
 ※**တင်္တံ့**·**ဗြဲ** 縦射する。
 ※**တင်္တံ့**·**ခိတ်**·**ခိတ်**·**ခိတ်** ばんばん／ばんばん撃つ。
 ※**တင်္တံ့**·**ဗြဲ** ①射ってかする。②(命中しないように)威嚇射撃をする。
 ※**တင်္တံ့**·**ဗြဲ** ひとり／ひとつずつ撃ち倒す。

※**တင်္တံ့**·**တြာပ်** 一斉射撃する。
 ※**တင်္တံ့**·**တြာပ်** →**ကံ**·**ကွိမ်**·**တင်္တံ့**·**တြာပ်** 曲射砲。
 ※**တင်္တံ့**·**ဗြဲ** 一点をめがけて射つ。集中砲火を浴びせる。
 ※**တင်္တံ့**·**ပေ** 上から下に向けて射つ。
 ※**တင်္တံ့**·**ဗြဲ** (迫撃砲のように)大体の見当で撃つ。
 ※**တင်္တံ့**·**တြာပ်** 一斉射撃する。
 ※**တင်္တံ့**·**ဗြဲ** ①→**ဗြဲ**·**တင်္တံ့**·**ဗြဲ** = **ဗြဲ**·**တင်္တံ့**·**ဗြဲ** 殺虫剤(←特に蚊)。②→**ဗြဲ**·**တင်္တံ့**·**ဗြဲ** = **ဗြဲ**·**တင်္တံ့**·**ဗြဲ** 蚊取線香。③→**တြာပ်**·**တင်္တံ့**·**ဗြဲ** 殺虫剤(←特に蚊)。
 ※**တင်္တံ့**·**ဗြဲ**·**ကွိမ်** 斉射する。
 ※**တင်္တံ့**·**ခိတ်** (投げるための**ခိတ်**·**ကွိမ်**)。
 ※**တင်္တံ့**·**ဗြဲ**·**တြာပ်** →**ကံ**·**ကွိမ်**·**တင်္တံ့**·**ဗြဲ**·**တြာပ်** 戦車砲。
 ※**တင်္တံ့**·**ခိတ်**·**ခိတ်**·**ခိတ်** めくら射ちする。盲射する。
 ※**တင်္တံ့**·**ခိတ်** 照らす。輝く。
 ※**တင်္တံ့**·**ခိတ်**·**တြာပ်**·**ခိတ်**·**ခိတ်** ぴかっぴかっとなる。
 ※**တင်္တံ့**·**ခိတ်** 斉射する。
 ※**တင်္တံ့**·**ဗြဲ** →**ဗြဲ**·**တင်္တံ့**·**ဗြဲ** = **ဗြဲ**·**တင်္တံ့**·**ဗြဲ** 空砲をうつ。(→**တင်္တံ့**·**ဗြဲ**)
 ※**တင်္တံ့**·**ခိတ်**·**ခိတ်**·**ခိတ်** 空砲をうつ。
 ※**တင်္တံ့**·**ခိတ်** 弾幕を張る。
 ※**တင်္တံ့**·**ခိတ်** 掃射する。
 ※**တင်္တံ့**·**ခိတ်** 矢／弾丸を的の中心の穴に射る。
 △**ကံ**·**ကွိမ်**·**တင်္တံ့**·**ခိတ်** 射撃練習場。
 ※**တင်္တံ့**·**ဗြဲ** →**ဗြဲ**·**တင်္တံ့**·**ဗြဲ** ヘアスプレー。
 ※**တင်္တံ့**·**ဗြဲ** 動物を射る。

△*ដេញ*·*បាញ់*·*សត្វ* 狩をする。

△*បរ*·*បាញ់*·*សត្វ* = *បរ*·*បាញ់*。

※*បាញ់*·*សំដៅ* → *ដើរ*·*បាញ់*·*សំដៅ*·*មក*

真つすぐ向かってやって来る。

※*បាញ់*·*អា*·*ប៉ោង* *អា*·*ប៉ោង* を回す。

※*កោយ*·*បាញ់* = *កោយ*·*បោះ*。(*អង្គញ់* 遊び

で *កោយ*·*ដាំ* を倒すために投げる *កោយ*)。

※*វិទ្យុ*·*បន្ទាត់*·*បាញ់* 火線。射線。

※*ទឹក*·*បាញ់* 噴水。

※*បង្គំ*·*បាញ់* ① (倒れそうな家/木への) つ

かい棒。② (小屋根の斜めの束)。枝束。③

(弓など) 射ないでほったらかしにして置く。

※*បរ*·*បាញ់*·(*សត្វ*) 狩をする。

※*មុម*·*បាញ់* 射角。

※*រន្ទះ*·*បាញ់* 落雷する。

※*វ៉ែ*·*បាញ់* 射撃的。標的。

បាដិទេសនីយ [pa'de'te'sa'ni:] (p.

pāṭidesanīya) = *បាដិទេសនីយៈ*。(名) (→

បាដិមោក្ខ)。

បាដិទេសនីយៈ [pa'de'te'sa'ni'yèə'] =

បាដិទេសនីយ。

បាដិបុគ្គលិក [pa'de'bokkèə'luk] (p.

pāṭipuggalika) (形) 各個人への。

បាដិបុគ្គលិកទាន [pa'de'bokkèə'li'ka'ti'əŋ] (p.

pāṭipuggalika + dāna) (名) 個人への寄進物。

បាដិភោគ [pa'de'p'ò:k] (p. pāṭibhoga) (名)

保証人。

បាដិមោក្ខ [pa'de'maok] (p. pāṭimokkha) =

បាតិមោក្ខ。(名) (半月毎に僧が集まって読

み上げる戒律の本) (←*បារាជីក* が 4,

សង្ឃកិទិសស 13, *អនិយត* 2,

និស្ស័ត្តិយបាចិត្តិយ 30, *បាចិត្តិយ* 92,

បាដិទេសនីយ 4, *សេខិយវ័ត្ត* 75,

អធិករណសម្ភ 7, の計 227 項目があ

る)。

បាដិហារិយ [pa'de'ha:] (p. pāṭihāriya) (名)

= *បាដិហារ្យ*。不思議なこと。奇蹟。神奇。

បាដិហារ្យ [pa'de'ha:] (p. pāṭihāriya の後半分

をサンスクリット風にしたもの) =

បាដិហារិយ。

បាប [pa'ta'] (ps. pāṭha) = *បាបៈ*。(名) ①

講演。解説。②話。③学習。④三蔵経。⑤パー

リ語。

បាបៈ [pa'ta'] = *បាប*。

បាបក [pa'ta'ka'] (ps. pāṭhaka) (名) ①講

演者。講師。②三蔵経をとこなえる人。

បាបកថា [pa'ta'ka'ta:] (ps. pāṭha + kathā)

(名) ①談話。②講義。講演。③パーリ語/三

蔵経の朗読。

បាបាំវលី [pa'ta'veə'li:] (ps. pāṭha + āvalī)

(名) アンソロジー。選文集。

បាបិកា [pa'te'ka:] (p. pāṭhikā < pāṭhaka)。

(*បាបក*: の女性形)。

បាណ [pa'na:] (p. pāṇa) = [*បាណ*。

បាណក: [pa'na'ka'] (p. pāṇaka) =

បាណកសត្វ。

បាណកយាត [pa'na'ka'k'i'ət] (p. pāṇaka +

ghāta) (形) 殺虫の。

បាណកយាតក: [pa'na'ka'k'i'ətaka'] (p.

pāṇaka + ghātaka) (名) 殺虫者。

បាណកយាតោសថ [ba'na'ka'k'i'ətəosot] (p.

pāṇaka + ghāta + osadha) (名) 殺虫剤。

បាណកជាតិ [pa'na'ka'ci'ət] (p. pāṇaka + jāti)
= បាណកសត្វ.

បាណកដ្ឋាន [pa'na'katt'a:n] (p. pāṇaka +
ḥāna) (名) 昆虫館.

បាណកសត្វ [pa'na'ka'sat] (p. pāṇaka + s.
sattva) (名) = បាណកៈ = បាណកជាតិ. 虫.
昆虫.

※សំណាកនៃបាណកសត្វ 昆虫標本.

បាណកសាស្ត្រ [pa'na'ka'sa:h] (p. pāṇaka +
s. śāstra) (名) 昆虫学.

បាណកាសិ [pa'na'ka'soi] (p. pāṇaka + s. āsī
<āsīn) (名) 昆虫を食べる動物. (形) 昆虫
を食べる.

បាណកាសិសត្វ [pa'na'ka'soisat] (p. pāṇaka
+ s. āsī <āsīn + sattva) (名) (動物学) 食虫
動物.

បាណកហារបក្សី [pa'na'ka'ha'rèə'bakk'soi]
(p. pāṇaka + āhāra + s. pakṣī <pakṣin) (名)
食虫性の鳥.

បាណកហារសត្វ [pa'na'ka'ha'rèə'sat] (p.
pāṇaka + āhāra + s. sattva) (名) (動物学)
食虫動物.

បាណកាតិបាត [pa'na'te'bat] (p. pāṇa +
atipāta) (名) 殺生. 屠殺.

ប៉ាណាម៉ា [pa'na'ma:] (エ) (f. Panama).
→ មកប៉ាណាម៉ា.

ប៉ាណូ [pa'no:] = ប៉ាណូ.

ប៉ាណូ [pa'no:] (f. panneau) = ប៉ាណូ. (名)
盤. スイッチ盤.

※ប៉ាណូបរិច្ឆេទស្នូល 計器盤.

បាត [bat] (名) ① (ok. pat?, pāt?). 底

(← 箱や鍋など容器の内側から見て). (池,
川, 海, などの) 底. ② 尻. (エ) → ស្រាត.
បាត. បាតនៃត្រីកោណ 三角形の底辺.
ទ្រាប់ស្លឹកចេកនេវបាតកញ្ជា កញ្ជា
の底にバナナの葉を敷く. ដាក់បាតជាថ្ម
靴の底を取替える.

※បាតខ្លះ → ដីបាតខ្លះ 盆地.

※បាតឆ្នាំង 鍋の底 (← 内側から見て).

ទឹកសម្ងាតកាតនឹងបាតឆ្នាំង សម្ងាត
底にほんの少ししか残っていない.

ពតត្រីសត្រុសរលុះបាតឆ្នាំង 言わぬは
言うにまさる. ぶーぶー文句を言うところな
こにならない.

ពន្លឺបាតឆ្នាំង 鍋墨.

※បាតជើង 足の裏.

※បាតដី 地底. 奥底.

※បាតដៃ 手のひら.

ពតល់បាតដៃ (手のひらの根元の部分).

ពទាយបាតដៃ 手相を占う/見る. ត្រុ

ទាយបាតដៃ 手相占い師.

ពម្មបាតដៃ 片手で手のひらに一杯 (cf.
両手ならぶ). 両手ならぶ).

※បាតដៃខ្លះដៃ → និយាយបាតដៃខ្លះ
ដៃ 言うことがくるくる変わり信用できない.

※បាតដៃជាខ្លះដៃ → ត្រឡប់បាតដៃ
ជាខ្លះដៃ ころっと/掌を返したように変
わる.

※បាតទន្លេ 川底.

※បាតទូក 舟底.

※បាតនាវា ① 船底. ② 船倉.

ពមេបាតនាវា 竜骨 (← 船の).

*បាតិជ្ជារ → ភាសាបាតិជ្ជារ 卑語。
 *បាតិរាត 浅い喫水。
 Δមានបាតិរាត = ស៊ី (ទឹក) រាតិ 喫水が浅い。
 *បាតិសមុទ្រ 海底。
 *បាតិសមុទ្រជ្រៅ 深海底。
 *បាតិសាលា → ប្រាក់ដាក់បាតិសាលា 裁判費用の予納金/供託金。
 *បាតិស្ទឹង 川底。 ក្រឡាសំអាតបាតិស្ទឹង 川底を浚渫する。
 *បាតិស្បែកជើង 靴底。
 *កណ្តាលបាតិ (木)。
 *កូនបាតិ = កូនអាត = អំបាតិ ① (孵ったばかりのシラミの子)。 ② (比) ととも背の低い人。
 *កើលបាតិ 船底が～に乗り上げる。
 *ឃ្នាយបាតិ (ツタ) (←ロープを作る)。
 *ដាក់បាតិ 靴の底をつける。
 *ទម្ងន់បាតិ 底を抜く。
 *ទ្វារបាតិ 肛門。
 *ក្លបាតិ (植) ビワモドキ科ビワモドキ属, *Dillenia ovata* (S)。
 *ក្លបាតិភូថ (植) ビワモドキ科ビワモドキ属, *Dillenia hookeri* (S)。
 *មាក់បាតិ = ប្របាតិ (シエムリエブ方言)。(木) バンレイシ科バンレイシ属ギユウシンリ {牛心梨}, *Annona reticulata* (S)。 バンレイシ科バンレイシ属, *Annona asiatica*? (H)。
 *រាតិបាតិ = រាតិ 痔。
 *បុសជួងបាតិ 痔。

បាតិ [bat] (ok. pāt) (動) ① (品物/姿が) 消える。失くなる。いなくなる。②～を失う。③ (怒り/痛み/喉の渴きが) 消える。(疲れが) とれる。(酔いが) さめる。④～してしまう。 ដើរចេញបាតិទៅ 出て行ってしまった/て姿を消した。 ខ្ញុំបាតិចិញ្ចៀន កេរ្តិ៍ខ្មោចម្តាយ 亡き母の形見の指輪を失くした。 មានបាតិអ្វីទេ 何か失くさなかったか。 រឹតសំពត់ឲ្យបាតិជ្រួញ សាច់ 押して布の皺をのばす。 បាតិរលោង 艶/光沢がなくなる。 បាតិស្រវឹង 酔いがさめる。 គេងជ្រុលបាតិ 朝寝坊してしまう。 ហាងចិបបាតិទៅ ហើយ 店はもう閉まってしまった。 ភាមិតិតវាដេកលក់បាតិសោះ 実は彼は眠ってしまっていた。 ស្តានរឹតស្លាប់បាតិ ហើយ 死んだものとばかり思っていた。
 *បាតិក → បាតិមាតិបាតិក。
 *បាតិកនយវៃត្រក 視界から消える。
 *បាតិកូន (植) アカネ科コンロンカ属, *Mussaenda thorelii* (S)。
 *បាតិខឹងខឹង ~ ~ に対する怒りが消える。
 *បាតិខ្លួន なくなる。姿を消す。行方不明になる。失踪する。 សាលក្រមភាតិសេចក្តីថាប្តីនោះបាតិខ្លួន 夫の失踪を宣言する決定書。
 Δអ្នកបាតិខ្លួន 行方不明者。失踪者。
 *បាតិចង់ 欲しくなくなる。
 *បាតិធ្លាញ់បាយ 食欲がなくなる (←病氣, 怒りなどで)。
 *បាតិជាស្ថាពរ 失踪が確定する。

※**បាត់ជ្រងំ** → **ទៅបាត់ជ្រងំ** 去って行って消息が絶える。

※**បាត់ឈឺ** 痛さが消える。痛いのがなおる。

※**បាត់ឈ្មោះ** ①名を辱める。②行方不明になる。

※**បាត់ជាន់** ①跡がなくなる。②あとかたもなくなる。すっかり姿を消して全然姿を現わさない。

※**បាត់ដំរី** (**កំពង់ស្ពឺ** 州 **ឧដុង្គ** 郡の地名) (←旧都 **ឧដុង្គ** の地)。

※**បាត់ដំណឹងសូន្យ** ニュース/音信が全く途絶える。何の知らせも無い。音信不通だ。

※**បាត់ដំបង** (州名) **បាត់ដំបង**。

△**ក្រុមបាត់ដំបង** (ミカン)。

△**ខេត្តបាត់ដំបង** **បាត់ដំបង** 州。

※**បាត់ដំបូលផ្ទះ** 全財産をなくす。

※**បាត់ទ្រើយ** → **សន្លឹមបាត់ទ្រើយ** (遠くに船出して) 岸が水平線下に見えなくなる。
ឆ្ងាយសន្លឹមបាត់ទ្រើយ はるか彼方に岸が見えるか見えにくいぐらいの。

※**បាត់ទក់** 皺がなくなる。 **ធ្វើឲ្យបាត់ទក់** 皺をのばす。

※**បាត់ធន** → **ចម្រើនចង់លាភវៃវៃបាត់ធនទៅ** 欲張ると損をする。

※**បាត់បង់** ①(生命/財産/友人を)なくす。失う。②死ぬ。 **បាត់បង់ជីវិត** 生命を失う。
បាត់បង់មុខដំណែង 地位を失う。
បាត់បង់ទ្រព្យសម្បត្តិដោយអគ្គិភ័យ 火事で財産を失う。 **បាត់បង់លំនឹង** **បារ** ンスがくずれる/を失う。

△**សូន្យរូបបាត់បង់** 姿がなくなる。体が消

える。死んでしまう。

△**ស្លាប់បាត់បង់** 死んでいなくなる (←**បង់** は強意)。

※**បាត់ប្រាក់** お金がなくなる (=紛失)。

※**បាត់វិជ្ជុយ** → **ឆ្ងាយបាត់វិជ្ជុយ** はるか彼方。目に見えるか否かの。

※**បាត់ពន្លឺថ្ងៃ** 太陽の光がかげれる。

※**បាត់ព្រលឹង** ①(子供が強く驚いたり泣きすぎたりして魂がどこかに行ってしまったため) 狂気の様になっている (←この時 **ហៅព្រលឹង** をする)。②死ぬ。③意識を失う。

※**បាត់ភ្លាម** → **ខឹងភ្លាមបាត់ភ្លាម** すぐに怒りすぐに治まる。

※**បាត់មាត់** ①=**បាត់មាត់បាត់ក**。②=**គ្រប់សបាត់លោង**。(植) **クリプテロア** 科 **ブコイノキ**, **Crypteronia paniculata** (S)。
បាត់មាត់! 黙れ!。静かにしろ!。

※**បាត់មាត់ឈឺ** 返答に窮する。返事ができない。

※**បាត់មាត់បាត់ក** = **បាត់មាត់**。何もしゃべらず黙っている (←重病のもの)。

※**បាត់មុខ** 姿を消す。(しばらく) 顔を見せない。

※**បាត់យស** 名誉/地位を失う。

※**បាត់យំហោ** = **ខូចយំហោ** = **អាប់យំហោ**。のれん/看板に傷がつく。

※**បាត់យំ** 泣き止む。泣くのをやめる。

※**បាត់វិញ្ញាណ** = **រលត់វិញ្ញាណ**。①五官に感じなくなる。気絶する。意識不明になる。②死ぬ。

※**បាត់សង្ឃឹម** 希望がなくなる。

※**បាត់·សញ្ជាតិ** 国籍を失う。

※**បាត់·សតិ** ①精神をコントロールできない。

気がおかしくなっている。②失神する。

※**បាត់·សូន្យ** 完全に/すっかり無くなる。

※**បាត់·ស្ងាត់** (うわさが) 消えてなくなる。

※**បាត់·ស្មារតី** 気絶/失神する。意識不明になる。**បាត់·ស្មារតី·ដួល** 卒倒する。

※**បាត់·ស្រមោល** 姿を消す。消え去る。

※**បាត់·ហត់** ①疲れがとれる。息がおさまる。

②~してしまう。

※**បាត់·អំណត់** 我慢がなくなる。

※**ឧក·បាត់!** しまった!。やりそこねた!。

※**គេច·បាត់** こっそり姿を隠す。

※**ធ្លុះ·ធ្លុះ·បាត់** 落とし物をする。

※**បង់·បាត់** 失う。無くなる。

※**បែក·បាត់** 割れてしまう。

※**ប្រហែស·បាត់·ប្រយ័ត·គង់** 不注意して
いるとなくなり、注意深くしているとなくな
らない。

※**ភ្លេច·បាត់** すっかり忘れる/忘れ去る。

※**រលាយ·បាត់** (印象/記憶が) 徐々に薄れて
いく。

※**លុប·លាង·បាត់** 消し去る。

※**វង្វេង·បាត់** 迷子になってしまふ。

※**វិនាស·បាត់** (国が) 亡びる。

※**រេវ·បាត់** 逃げ去る。

※**ស្ងាត់·បាត់** ①全く静かな/音のせぬ。②消
えた。

បាត់ [pa:t] (cf. t. បាត់ : pà:t) (動) すー
と薄くのぼす。②(比) あてどなくべらべらしゃ
べる。

※**បាត់·ណា·បាត់·ណី** = **បាត់·ណា·បាត់·**

ណាំង。あてもなく(歩き回る)。遠慮なしに

あてどなくべらべら(しゃべる)。

※**បាត់·ណា·បាត់·ណាំង** = **បាត់·ណា·បាត់·**
ណី。

※**បាត់·ណី** → **បាត់·ណា·បាត់·ណី**。

※**បាត់·ណាំង** → **បាត់·ណា·បាត់·ណាំង**。

※**បាត់·ប៉ាយ** → **វាយ·បាត់·ប៉ាយ** 散らばる。
分布する。

※**បាត់·ឡាត** 平べったい。

△ចាន·បាត់·ឡាត 平皿。

※**ប៉ូក·បាត់** なすり/塗り付ける。

បាត់ [pat] (音) (むちなどの音)。びしり。

ひゅー。(エ) → **បាត់·រញ្ជាត់**。

បាត់·រញ្ជាត់ [pat rəːpat] (副) = **រញ្ជាត់**。

រញ្ជាត់。ばらばらの。**ដើរ·បាត់·រញ្ជាត់**

ばらばらに入り乱れて歩く。

បាត់មីនតាន [batmintaon] (f. badminton)

(名) バドミントン。

បាត់វាស [paːtaːraːh] (p. pātar+āsa) (名)

朝食。

បាតាល [baːdaːl] (ps. pātāla) (名) ①水中

の国。竜宮。②地底の国。竜の国。③地界(→

លោកត្រីយ「三界」)。

※**ដី·បាតាល** ①下層土。②地球の中心の土地。

地の底。

បាតិក [batək] (cf. t. បាតិក : baːtik. i.

batik) (名) ジャワさらさ。パティック。

បាតិបុគ្គល [paːteːbukkʰəl] ({p. paṭipuggalika

とp. paṭipuggalaの混合}) (形) 個人の。私
的な。

※ឧបាទេសកម្មបាតិបុគ្គល 人を代位にするこ
と。

បាតិមោក្ខ [pa'te'maok] = បាដិមោក្ខ。

បាតិមោក្ខសំវារៈ [pa'te'maokk'a'saŋvəə'rəə']
(p. pātimokkha + saṃvara) (名) 解脱戒
(= 戒本に気をつけること。→
ចតុប្បារិសុទ្ធិសីល「四戒」)。

បាតិកម្ម [pa'to'kam] (p. pātu + kamma) (名)
チモ。ធ្វើបាតិកម្ម チモをする。

※បាតិកម្មដ៏ទាស់ 反対/抗議のチモ。ធ្វើ
បាតិកម្មដ៏ទាស់ 反対/抗議のチモをする。

※បាតិកម្មតិប 対抗チモ。

※បាតិកម្មបំពានច្បាប់ 違法チモ。

※បាតិកម្មសុភាព 合法チモ。

※បាតិកម្មទ្រើងចាង 無許可チモ。

បាតិករ [pa'to'ko:] (p. pātu + kara) (名) チ
モをする人。

បាតិកុតិ [pa'to'p'u:t] (p. pātu + bhūta) (名)
現象。

※បាតិកុតិធម្មជាតិ 自然現象。

បាតិកុតិនិយម [pa'to'p'u'ta'ni'yòm] (p. pātu
+ bhūta + niyama) (名) 現象主義。

បាតិកុតិវិទូ [pa'to'p'u'ta'vi'tu:] (p. pātu +
bhūta + vidū) (名) 現象学者。

បាតិកុតិវិទ្យា [pa'to'p'u'ta'vityi'ə] (p. pātu +
bhūta + s. vidyā) (名) 現象学。

ប៉ាតាំង [pa'taŋ] (f. patins) (名) スケート。

※លេងប៉ាតាំង スケートをする。

បាត្រ [ba:t] (s. pātra) (ok.) (名) 托鉢
用の鉢 (→ អង្គបរិការ「八物。僧が私有を許
されている8種の物」)。

※បាត្រដី 土製 (= 陶器) のបាត្រ。

※បាត្រដែក 金属製のបាត្រ。

△សរស្រីកបាត្រដែក បាត្រ敷き。

※គ្របបាត្រ បាត្រの蓋。

※ជើងបាត្រ (បាត្រを置く台)。

※ដាក់បាត្រ(លោក) = ទុកបាត្រ (やや
古)。托鉢僧の鉢に施物を入れる。托鉢僧に寄
進をする。

※ទុកបាត្រ (やや古) = ដាក់បាត្រ
(លោក)。

※ទ្រង់បាត្រ 托鉢をする。

※យោគបាត្រ (បាត្រを肩から吊すための
布)。

※រាប់បាត្រ (複数の僧に等しく行き渡るよう
に目分量で計りながら食物をបាត្រの中に入れ
る)。

※ស្លោកបាត្រ (肩からつるすបាត្រ袋)。

បាទ [ba:t] (ps. pāda) (cf. t. 𑖀𑖔𑖨: bā:t)
(名) ①(ok.)。(王)足。②詩の行。③
(昔の金の単位) (← 60 rās 相当)。④
(タイの金の単位。パーツ)。⑤(重さの単位)
(← 約 15 グラム)。(間)(男の返事)。は
い。បាទប្រហែលហើយ はい、多分そ
うでしょう。

※បាទជើង 足。

△កញ្ជ័រៈបាទជើង ①奴隸。②(比)傀儡。走
狗。

△គ្រាបទាបបាទជើង 足元にひれふす。

△សំពះបាទជើង 足元にひれふして合掌する。

※បាទទេ (男性語)。いいえ、そうではあり
ません。いいえ、けっこうです。

※**បាទយុគល** [ba'teə'yuk'wəl] =
យុគលបាទ. 兩足.
 ※**ខ្ញុំបាទ** 私 (←男が. 丁寧).
 ※**ដប់បាទ** →**កំណាព្យដប់បាទ** 10行詩.
 ○**ព្រះបាទ** ①殿下. ②はい (←高官への返
 事). ③= (ព្រះ)・**ពុទ្ធបាទ**.
 △**កម្រាលព្រះបាទ** (国王が歩くために道路
 に敷いた布).
 △**ក្រាមព្រះបាទ** (王族への2人称). 殿下.
 △**ខ្ញុំព្រះបាទ** ①私 (←主人/上役へ). ②→
យើងខ្ញុំព្រះបាទ 私たち (←大臣より下位
 の高官へ).
 △**ខ្ញុំព្រះបាទទាន** 私 (←主人へ. 丁寧).
 △**ខ្ញុំព្រះបាទទានម្ចាស់** 私 (←王へ).
 △**ខ្ញុំព្រះបាទអម្ចាស់** 私 (←王へ).
 △**ឆ្នើសព្រះបាទ** (王)靴.
 △**ទ្រង់យាងព្រះបាទ** (王)歩く.
 △**រងព្រះបាទ** ①(王)足をのせるクッション.
 足枕. ②(王が通るところにおいたりする
 布).
 △**ល្អិតឆ្មើសព្រះបាទ** ①(副王/僧王へ対し
 てる2人称). ②はい (←副王/僧王への返
 事).
 △**សរសើរព្រះបាទ** (仏教古典詩の名).
 ○**ព្រះបាទម្ចាស់** はい (←偉い人へ).
 △**ខ្ញុំព្រះបាទម្ចាស់** 私 (←主人へ. とても丁
 寧).
 △**យើងខ្ញុំព្រះបាទម្ចាស់** 私たち (←大臣ク
 ラスへ).
 ※**ព្រះបាទវេស្សរណកុរេវរាជ** =
វេស្សរណកុរេវរាជ=**កុរេវរ**. 多聞天. 毘

沙門天. (=四天王の1. 北方を守り**យក្ស**の
 主人. **កុរេវរ**:は旧名).
 ※**ព្រះបាទស្រីសុទ្ធាទន្ទ** =**ស្រីសុទ្ធាទន្ទ**=
ពុទ្ធបិតា. スッド-ダナ王. 浄飯王. (=釈迦
 の父王).
 ※**មុខបាទ** ①口から口へと伝えてきた話. 伝承.
 ②原因. 根源.
 ※**លីកុបាទ** →**លីកុបាទ**.
 ※**លីកុបាទជាតិ** →**លីកុបាទជាតិ**.
 ※**អ្នកបាទ** 召し使い.
បាទចរណ៍ [ba'teə'co:] (ps. pāda+carāṇa).
 =**បាទចារ**.
បាទចារ [ba'teə'ca:] (ps. pāda+cāra) (名)
 =**បាទចរណ៍**. 足で歩くこと. 歩行すること.
បាទចារិនី [ba'teə'ca're'ni:] (ps. pāda+cārinī
 <cārin). (បាទចារិនីの女性形).
បាទចារី [ba'teə'ca'rəi] (ps. pāda+cārī<
 cārin) (名) ①歩行者. 徒歩旅行者. ②歩兵.
បាទដ្ឋាន [ba'teə't'a:n] (p. pāda+ṭhāna)
 (名) 台座.
បាទបរិចារិក [ba'teə'bo'ri'ca:] (បាទបរិចារិក
 の俗).
បាទបរិចារិកា [ba'teə'bo'ri'ca're'ka:, -pa're'-]
 (ps. pāda+paricārikā<paricāraka) =
បាទបរិចារិក (俗). (名) 妻.
បាទមូល [ba'teə'mu:l] (ps. pāda+mūla)
 (ok.) (名) ①足置き. ②足元.
 ※**ក្រាបទ្រៀបបាទមូល** 足元にひれ伏す.
បាទា [ba'tiə] (p. pādā<pāda) (名) (王)
 兩足.
 ※**យាងព្រះបាទា** (王)歩く.

បាទី [ba:ti:] (名) (ភាវីកវិរាជរាជរដ្ឋាភិបាលនៃកម្ពុជា) (名) (シエムリエップ州バグ郡にある湖の名)。

※ទន្លេបាទី (シエムリエップ州バグ郡にある湖の名)。

បាទុក [ba'tuk, ba't'wə:] (ps. pādukā) =

បាទុក (名) 草履。木靴。

បាទុកដ្ឋាន [ba'tu'katt'a:n] (p. pādukā + thāna)

(名) 木靴製作所。

បាទុក [ba'tu'ka:] = បាទុក。

បាទុកី [ba'tu'kəi] (s. pāduki < pādukin) (名)

木靴製造工。

បាទ្រុយ [pa'tru:i] (f. patrouille) (動) パト

ロールする。見回る。ដើរវាបាទ្រុយក្នុងសាលារៀន 学校の中をパトロールする/見回る。

បាទ្រុយ [ba't'yivai] ({s. gurūpādhyāya = guru + upādhyāya を gurū + pādhyāya とした民間語源 })。= ទុរុបាទ្រុយ。

※គ្រូបាទ្រុយ → គ្រូបាទ្រុយ。

បាទ [ba:n] (動) ①手に入れる。獲得する。②～

できる。～してもよい。(←可能。能力。許可)。③(～日)経つ。(形)良い。(助動)

(動作が行われたことを示す)～した。(エ)

(ps. pāna)。→ ទឹកបាទ មើលបាទ

ម្ហូបអីខ្លះទៅ សាច់ស្រស់ 彼はよく食べる/

食欲が旺盛だ。ទ្បានវែងលើបាទ ៥

នាក់ 5人乗りの車。រៀបចំឲ្យបាទ

រៀបរយ 整理する。យកលក្ខណៈគួរគេង

ឲ្យបាទយ៉ាងតិច ៦ ម៉ោងវែង 最低6

時間は寝た方がいい。គ្រូវបាទទៅប្តី

(離婚の時それらの財産は)夫に行くものとす

る。នាងឆ្លងទន្លេបាទក្នុងប្រសូម្បីយ 彼女は男児を出産した。

※បាទក → បាទមាត់បាទក。

※បាទកបល្ល → រកស៊ីបាទកបល្ល 生業がうまくいく/成功する。

※បាទការ ①役に立つ。効果がある。②うまくいく。成功する。③(法律/規則が)有効である。(訴訟)能力がある。មិនបាទការ 成功しない。効果がない。បាទការអី? 何の役に立つ?。つまらない。

△គ្មានបាទការ (何を言っても)無駄だ。無価値だ。

△នូវបាទការ (法律/契約が)まだ有効である。

△យកជាបាទការ → មិនយកជាបាទការ 無視する。利用しない。

△លក្ខណៈគ្រូបាទការ 正規の税金ラベル。

△អត់បាទការ = គត់បាទការ。

△គត់បាទការ = អត់បាទការ。無駄な。無益の。効果の無い。くだらない。役に立たない。(遺言書は)無効となる(=役に立たない)。(cf. វេយ្យាស័យ: 署名のない遺言書のように「存在しなかったものとする」。គត់បាទការは「効力がない。存在は認めるが効力を認めない」)。

※បាទការពេញបរិបូណ៌ (訴訟)能力のある。

※បាទក្រែល → ធ្វើការបាទក្រែល 充分働いた。

※បាទខ្លាច → គ្មានបាទខ្លាច 役に立たない。

※**បាន·គិត** → **និយាយ·ដោយ·ភត·បាន·គិត**
 何も考えずに言う。考えなしにしゃべる。
 △**ដូច·បាន·គិត·មែន** かねてから考えて/予想していたように。さすがに。
 ※**បាន·គេ·ថា** ~ → **មែន·បាន·គេ·ថា** ~ 俗
 に~と言うのはもっともだ。
 ※**បាន·គ្រាន់·ទុក** → **មិន·បាន·គ្រាន់·ទុក**
 意外な。思いがけない。不測の。
 ※**បាន·ចិត្ត** いい気になる。調子/凶に乗る。
 (ちょっとの成功などで) 増長する。つけあがる。得意になる。
 ※**បាន·ចំណេញ** 儲ける。
 ※**បាន·ច្រើន** → **គិត·១·ប្រមូល·ទៅ·បាន·ច្រើន** 塵も積もれば山となる。
 ※**បាន·ងាប់·បំផុត** → **ប្រញាប់·ប្រញាប់·ឲ្យ·បាន·ងាប់·បំផុត** できるだけ早く。
 ※**បាន·ជា** ~ ①それ故~だ。②せっかく~だから。 **បាន·ជា·មក·លេង·ដល់·នេះ·ហើយ·គេង·នៅ·នេះ·ហើយ** せっかくここまで来たのだから泊まって行く。
 △**ដូច្នោះ·បាន·ជា** 故に。だから。
 △**បើ·បាន·ជា** ~ どうせ~なら。
 △**មែន·បាន·ជា** 何故。
 △**យ៉ាង·មែន·បាន·ជា** ~ どういうわけで~なのか。
 △**ហេតុ·អ្វី·បាន·ជា** ~ 何故。どう理由で。どうして~なのか。
 △**អញ្ចឹង·ហើយ·បាន·ជា** そうであるから。
 ※**បាន·ជា·ការ** 役に立つ。 **មនុស្ស·មិន·បាន·ជា·ការ** 役立たずの人。
 ※**បាន·ជា·គ្នា** → **គ្រាន់·បាន·ជា·គ្នា** 役には

立たないが寂しくないための仲間としては十分だ。 **ដើរ·ឲ្យ·មាន·បី·ស្រដី·ឲ្យ·មាន·បួន·យក·បង្កើន·ទៅ·គ្រាន់·បាន·ជា·គ្នា** どこかに行く時は3人で行け、話す時は4人が必要だ、エビでも持って行けば寂しさしのぎにはなるさ (←こう言われてエビを持って行き、大蛇に出会って大蛇が先にエビを食べ、エビが喉に詰まって死んだので命が助かった、という話がある)。
 ※**បាន·ជា·ស្ថាពរ** (国籍/刑が) 確定する。
 ※**បាន·ជោគ·ជ័យ** ①勝利を得る。②(事業が) 成功をおさめる。
 △**សូម·ឲ្យ·លោក·បាន·ជោគ·ជ័យ** 頑張ってください。成功/勝利をおさめますように。
 ※**បាន·ដល់·ដៃ** ~を手に入れる。
 ※**បាន·ដឹង·បាន·ពុំ** 知識や経験がある。世の中のことを知っている。
 ※**បាន·ដឹង·មិន** → **មិន·បាន·ដឹង·មិន** 思いがけない。
 ※**បាន·ដូច·បំណង** 目的を達する。希望通りになる。
 ※**បាន·ដៃ** 手中に収める。
 ※**បាន·តែ** ~ ~することができるだけ。~するに限る。
 △**ចី·បាន·តែ** ~ どうして~なのか。
 ※**បាន·តែ·ខាង·ព្រឹត្តិសុខ** = **បាន·តែ·ព្រឹត្តិសុខ**。
 ※**បាន·តែ·ថា** 言うばかりで実行しない。
អ្នក·បាន·តែ·ថា 言うばかりで実行しない人。
 ※**បាន·តែ·និយាយ·ភត·ធ្វើ** 言うだけで何もしない。
 ※**បាន·តែ·បេះ** → **អ្នក·ទ្រង់·បាន·តែ·បេះ** · **អ្នក·ប្រឡេះ·មិន·បាន·ស៊ី·អ្នក·ទំនេរ·បាន** ·

ស៊ីវិល 働かないものが利益を得る。
 ※បានវៃត.ពាក្យ.ត្រតាក.ស្នាប.ស្កក 他人に
 ああせよこうせよと指図するばかりで自分はし
 ようとしない。
 ※បានវៃត.ព្រុស = បានវៃត.ខាង.ព្រុស. 口
 で言うだけで実行しない。
 ※បានវៃត.មាត់ 口で言うだけ (= 実行しない
 / できない)。口先だけ。
 ※បានវៃត.មួយវៃត → រក.ស៊ី.បានវៃត.
 មួយវៃត ほんの1口分しか稼げない。
 ※បានត្រី.ខ្លះ → សំណាញ់.ចុះ.ទឹក. (គង់.
 បានត្រី.ខ្លះ.ពុំ.ខាន) つまらない仕事だが
 やれば多少の利益がある。
 ※~បាន.ត្រូវ ~すればよい。
 ※~បាន.ទេ ①~してもいいか。②~してくれ
 ないか。ស្តី.បន្តិច.បាន.ទេ ちょっと頼ん
 でもいいかい。ស៊ី.វិល.លក.៥.ម៉ឺន.
 យេន.ខ្ញុំ.បន្តិច.បាន.ទេ 私に5万円都合し
 て下さいませんか。
 ※បានទ្រង់.ខ្ពស់ 金持ちの妻をもっていて生活
 の心配がない。
 ※បានធ្ងរ 楽になる。បានធ្ងរ.ច្រើន
 (痛み/苦しみが) 大分楽になった。បាន.
 ធ្ងរ.ខ្លះ.ទេ (病気/痛みは) 少しは良く/軽
 くなったか。
 ※បានធ្ងរ.ខ្លះ.ទេ (病気/痛みは) 少しは良
 く/軽くなったか。
 ※បានធ្ងរ.ច្រើន (痛み/苦しみが) 大分楽
 になった。
 ※បានធ្ងរ.ស្បើយ (病気/苦しみが) 軽く
 なる。

※បាន.ន័យ.ថា~ = មាន.ន័យ.ថា~. ~を意
 味する。
 ※បាន.ប៉ុន្មាន.ថាយ.ប៉ុន្មាន 得たら得ただけ使
 う。
 ※បាន.ប៉ុន្មាន.ថ្ងៃ → មិន.បាន.ប៉ុន្មាន.ថ្ងៃ ぞ
 の後何日もしないうちに。
 ※បាន.ប្រយោជន៍ ①効果がある。役に立つ。
 ②利を得る。有利になる。មិន.បាន.
 ប្រយោជន៍ 効果が無い。
 ※បាន.ប្រៀប 有利な立場にある。
 ※បាន.ផល 効果がある。有効だ。ធ្វើ.
 វិស្វ.មិន.ស្ងុវ.បាន.ផល.ទេ 田を作ってあ
 まり収穫がない。ការ.អង្រួត.មិន.បាន.
 ផល.ទេ 調査の成果が上がらない。
 ※បាន.ពាក្យ → បាន.មាត់.បាន.ពាក្យ =
 បាន.មាត់.បាន.ក。
 ※បាន.ពារ → បាន.ឫក្ស.បាន.ពារ。
 ※បាន.ពិន្ទុ~ ~点とる。បាន.ពិន្ទុ.៩.លើ.
 ១០ 10点満点で9点とった。
 ※បាន.ព្រឹក.ខ្វះ.ល្ងាច 食うや食わずの。その
 日暮らしの。
 ※បាន.ភ្លាម → ធ្វើ.ភ្លាម.បាន.ភ្លាម すれば直
 ぐにできる。インスタントの(コーヒー)。
 ※បាន.មក.វិញ 取り返す。
 ※បាន.មក.ស្រួល.ៗ やすやすと手に入れた。
 ※បាន.មាត់.បាន.ក = បាន.មាត់.បាន.ពាក្យ。
 おしゃべりな。口が上手い。口達者で話をまと
 めるのがうまい。
 ※បាន.មាត់.បាន.ពាក្យ = បាន.មាត់.បាន.ក。
 ※បាន.រឹង.ជំហរ 地位にしっかりおさまってい
 る。

※**បាន·រួច** → **កាល·ណា·ទៅ·បាន·រួច** いったら行けるようになるのか。

※**បាន·លទ្ធផល·ស្មើគ្នា** → **ការ·ប្រកួត·បាន·លទ្ធផល·ស្មើគ្នា** 試合は引分けた。

※**បាន·លេខ~** 第~位に入賞する。 **បាន·លេខ·៥** 5位に入賞する。

※**បាន·វាយហា** 弁舌たくみな。

※**បាន·សម្រេច** ①成功する。②完成する。
មិន·បាន·សម្រេច 失敗する。

※**បាន·សម្រេច·ជា·រូប·រាង** → **កិច្ច·សន្យា·ក៏·បាន·សម្រេច·ជា·រូប·រាង** 契約が成立する。

※**បាន·ស៊ី** → **សាច់·មិន·បាន·ស៊ី·យក·ផ្លឹង·ព្យួរ·ក** 骨折り損のくたびれもうけ。何もいゝ事がなく辛い目にはかりあう。

※**បាន·ស៊ី·វៃគតិ** → **អ្នក·ឡើង·បាន·វៃតិ·បេះ·អ្នក·ប្រឡេះ·មិន·បាន·ស៊ី·អ្នក·ទំនេរ·បាន·ស៊ី·វៃគតិ** (→**បាន·វៃតិ·បេះ**)。

※**បាន·ស៊ី·ព្រឹក** → **រក·ព្រឹក·បាន·ស៊ី·ព្រឹក·រក·ល្ងាច·បាន·ស៊ី·ល្ងាច** その日暮らし。

※**បាន·ស៊ី·ល្ងាច** → **រក·ព្រឹក·បាន·ស៊ី·ព្រឹក·រក·ល្ងាច·បាន·ស៊ី·ល្ងាច**。(→**បាន·ស៊ី·ព្រឹក**)。

※**បាន·សុខ·ទុក្ខ** → **អណ្តាត·ជា·អាទិ៍·កន្លង·បាន·សុខ·ទុក្ខ·ផង·ក៏·ព្រោះ·អណ្តាត** 口は災の元。

※**បាន·សេចក្តី·ថា~** ~という意味だ。即ち、つまり。

※**បាន·ហើយ** (それで、もう) けっこうです。もう充分/沢山です。 **ល្មម·ៗ·បាន·ហើយ** 適当でいいよ。 **ប៉ិន·ប៉ិន·បាន·ហើយ** ぞ

れだけで充分だ。

※**បាន·ឥស្សរិយៈ** = **ឡើង·ឥស្សរិយៈ**。①昇進する。②勲章をもらう。

※**បាន·បូក្ស·បាន·ពារ** 吉祥の時間になる。

※**បាន·ពុំ** → **បាន·ដឹង·បាន·ពុំ**。

※**បាន·ឲ្យ·ផល·ទាន·ហាន** すぐ成果を得られる。

※**~ក៏·បាន** ~しても/~でもいい。

※**~ក៏·បាន·វៃជរ** ~でもいい。

※**~ខាន·មិន·បាន** ~しなくてはならぬ。~しないわけにはいかない。避けられない。不可欠の。必ず。きっと。

※**ចង់·បាន~** ~がほしい。

※**ចាប់·បាន·មួយ·គ្រណាត** 一網打尽にする。

※**ចម្រើន·បាន·អាយុ~** 大きくなって~才になる。

※**ចម្រើន·វ័យ·បាន~ខួប** 大きくなって~才になった。

※**ចិត្ត·បាន** 心がいい。気がやさしい。いつでも他人を助けようとする。おもいやりがある。

※**ចូល·ព្រៃ·បាន** → **នៅ·ស្រុក·ត្រូវ·ស្រាស់·បន្ទា·អារ·សាច់·ជូន·ខ្លា·ទើប·ចូល·ព្រៃ·បាន** 権力のある人にはご機嫌をとっておけ。

※**ចាំ·បាន** 覚えている。思い出せる。

※**ជាប់·បាន·រង្វាន់** 入賞する。

※**ជឿ·បាន~វែង** ~か月の信用貸し。

※**ដឹក·បាន** → **ឲ្យ·គេ·ដឹក·បាន** 誘惑に負ける。

※**ជេក·បាន** 安眠する。ぐっすり眠る。

※**ជញ្ជា·ថ្លៃ·បាន** 落札する。

※**ភាម·បាន** → **ភាម·មាន·ភាម·បាន** ありあ

※^{''}တံခွန်·ဇိဇိဇိ 概算する。

※^{''}တံခွန်·နီနီ·ကာဟူ ဘီးဟီးပတ်。

※^{''}တံခွန်·ခိဇိဇိ (土地/家屋を) 評価する。

(被害/必要額を) 見積もる。

※^{''}တံခွန်·နီနီ 急須。ティーポット。

△^{''}နီနီ·^{''}တံခွန်·နီနီ = ^{''}နီနီ·^{''}နီနီ。(ココヤシの殻、

又は小さなバケツの中に綿を詰め、この中に急須を入れておいて茶が冷めないようにするもの)。

※^{''}တံခွန်·နီနီ·^{''}နီနီ (保温のための箱付きの急須)。

※^{''}တံခွန်·ဂူ ဘီးဟီးပတ်にする。

※^{''}တံခွန်·ခိဇိဇိ → ^{''}တံခွန်·ဇိဇိ·^{''}တံခွန်·ခိဇိဇိ。

※^{''}နီနီ·^{''}တံခွန် ဘီးဟီးပတ်と計算して分ける。

※^{''}ခိဇိဇိ·^{''}တံခွန် 評価額。

※^{''}ဘီးဟီးပတ်·^{''}တံခွန် 見積もる。合計していくらになるか推算する。

※^{''}ဂူ·^{''}တံခွန် 塑像。

※^{''}နီနီ·^{''}တံခွန် 贈賄する。下っ端に贈賄して上役に届けさせる。

※^{''}နီနီ·^{''}တံခွန် ①(状況を) 評価する。②査定する。

တံခွန် [pa'ni:] (ps. pāṇiya) = တံခွန်ယိး။

(形) 飲用に適した。飲用の。(名) 飲料水。

တံခွန်ယိး [pa'ni'yèə'] = တံခွန်ယိး။

တံခွန်ယိးညာ [pa'ni'yèə't'a:n] (p. pāṇiya + ṭhāna) (名) ①飲み物屋。②酒場。バー。

※^{''}ဘီးဟီးပတ်·တံခွန်ယိးညာ (軽食と飲み物の食堂車)。ビュッフェ車。

တံခွန်ယိးနီနီ [pa'ni'yèə'p'əəh] (p. pāṇiya + နီနီ) (名) 飲み物。

တံခွန်ယိးဘီးဟီးပတ်ညာ [pa'ni'p'ò'cèə'ni'yèə't'a:n]

(p. pāṇiya + bhojanīya + ṭhāna) (名) バー・レストラン。

တံခွန် [ba:p] (ps. pāpa) (ok.) (名) (宗教上の) 罪。悪業。悪行。悪事。(形) 悪い。悪事を働く。

※တံခွန်·ဘီးဟီးပတ် 普通の罪。

※တံခွန်·နီနီ·ဘီးဟီးပတ် 他人に悪いことをすると何も利益はなく、得られるのは罪だけだ。

※^{''}ဘီးဟီးပတ်·တံခွန် 罪を恥じる。罪を恥じて悪いことを避ける。

※^{''}ဘီးဟီးပတ်·တံခွန် 悪徳の。因業な。

※^{''}ဘီးဟီးပတ်·တံခွန် ①いじめる。虐待/迫害する。酷い目にあわせる。②悪事/悪業を行う。

※^{''}ဘီးဟီးပတ်·တံခွန် 不幸に導く悪い行い。

※^{''}ဘီးဟီးပတ်·တံခွန် 贖罪する。

※^{''}ဘီးဟီးပတ်·တံခွန်·ဘီးဟီးပတ် 悪いことは決してしないと誓う。

※^{''}ဘီးဟီးပတ်·တံခွန် 罪をそそぐ/償う。

※^{''}ဘီးဟီးပတ်·တံခွန် 贖罪する。

※^{''}ဘီးဟီးပတ်·တံခွန် (宗教上の) 罪を許す。

※^{''}ဘီးဟီးပတ်·တံခွန် 悪行。

※^{''}ဘီးဟီးပတ်·တံခွန်·ဘီးဟီးပတ် → ^{''}ဘီးဟီးပတ်·ဘီးဟီးပတ်·ဘီးဟီးပတ် 罪にまみれた心。

※^{''}ဘီးဟီးပတ်·တံခွန် 罪を恥じて罪になることをしない。

တံခွန် [bap] (エ) → တံခွန်·တံခွန် = တံခွန်·တံခွန်。

တံခွန် [pa:p] (f. pape) (名) ローマ法王。

တံခွန် [pap] (副) (鞭打つ音)。ぱん。ぱたん。

びしっ。

တံခွန်နီနီ [ba'pa'kam] (p. pāpa + kamma) (ok.)

はpāpakarmā) (名) 悪業。罪業 (←精神的なものも物理的なものも)。悪い行い (←身3種=殺生, 偷盗, 邪淫; 口4種=妄語, 兩舌, 惡口, 綺語; 意3種=貪欲, 瞋恚, 邪見)。

※*ဒုန္ဒလ*・*ဓာပက္ခမ္မ* ①苦しみを受ける。②悪業を行う。

※*ဝိဒ္ဓိ*・*ဓာပက္ခမ္မ* 悪事を行う。

ဓာပဂြဟာ: [ba'pa'kr'òh] (s. pāpa+graha)

(名) 凶運。

ဓာပဗိက္ခိ [ba'pa'cət] (ps. pāpa+citta) (名)

悪い/悪人の心。(形) 因業な。悪徳な心の。

ဓာပဇိမ္မိ [ba'pa't'əə] (s. pāpa+dharma) (名)

悪。(宗教的な) 罪。悪徳。

ဓာပမိတ္တိ [ba'pa'mutt] (p. pāpa+mitta) (名)

=*ဓာပမိတြိ*。悪友。

ဓာပမိတြိ [ba'pa'mutt] (s. pāpa+mitra) =

ဓာပမိတ္တိ。

ဓာပ [ba:m] (エ) → *မိဒါ*・*ဓာပ*。

ဓာပမာက္ခိ [pa'maok] (p. pāmokkha) =

ဗြဟ္မစူ。(名) 元首。首席。(形) 元首/主席/指導者である。

ဓာပမာဇ္ဇိ [pa'maoc, pa'maocčəə'] (p.

pāmojja) (名) = *ဗြဟ္မမာဇ္ဇ*。歡喜。喜悅。満足。

ဓာပ [bai] (名) ①(ok. pāy)。米飯。②食事。③(日本。カンボジャ) 料理。(動) (俗)

食事をする。(エ) ①→*ဓာပ*・*ပျီဒိ*。②→*ဓာပ*・*လိဒိ*=*ဓာပ*・*လိ*。③→*ဓာပ*・*လိ*。

ပဏ္ဍိတ・*ဓာပ*・*ကိစ္စ* 子供の口に飯を入れてやって食べさせる。*ဓာပ*・*ကိစ္စ*・*ဇာ* 皿に山盛りの飯。*ဗုဒ္ဓ*・*ဓာပ*・*မာက*・*ဇာ* 飯を皿

によそう。*မာက*・*ဓာပ*・*ပဏ္ဍိတ*・*ဇာ* 途中で空腹になった時のために飯を持っていく。*လိ*・*ဓာပ*・*ပဏ္ဍိတ* はやく飯を食べる (←食べ手ている手の動きがはやい)。

※*ဓာပ*・*ကိစ္စ* (前日の残りの/鍋底に固まっている冷や飯)。

△*ဗြဟ္မကိစ္စ*・*ဓာပ*・*ကိစ္စ* = *ဗြဟ္မကိစ္စ*・*ကိစ္စ*。(病氣)(*ဗြဟ္မကိစ္စ*)。

△*မိစ္စ*・*ဓာပ*・*ကိစ္စ* 手で鍋の底まで*ဓာပ*・*ကိစ္စ*をこそげとる。

※*ဓာပ*・*ကိစ္စ* 弁当 (←飯をバナナの葉などで包んだもの)。

※*ဓာပ*・*ကိစ္စ* ①=*ကိစ္စ*・*ဓာပ*。(焦げて鍋底にこびりついた飯)。②(植) ウドノキ科ウドノキ属アカバナウドノキ, *Leea rubra* (S)。

△*ဗြဟ္မိဗ*・*ဗြဟ္မ*・*ဓာပ*・*ကိစ္စ* (虫) (*ဗြဟ္မိဗ*・*ဗြဟ္မ*)。

※*ဓာပ*・*ကိစ္စ*・*ခံ*・*ဒိက* = *ဓာပ*・*ခံ*・(*ဒိက*)。

※*ဓာပ*・*ကြေကွေ* = *ဓာပ*・*ကြေကွေ*。(植)ノボタン科ノボタン属, *Melastoma villosum* (S)。

※*ဓာပ*・*ကြေကွေ* → *လိ*・*ဓာပ*・*ကြေကွေ* 刑務所に入る。

※*ဓာပ*・*ကြေကွေ* ①干し飯 (←とても固く, そのまましゃぶる)。②(自然に) 干からびた飯。③(植) シナノキ科ウオトリギ属, *Grewia eriocarpa* (S)。

△*ဗုဒ္ဓ*・*ဓာပ*・*ကြေကွေ* ラテライト。

※*ဓာပ*・*ကြေကွေ* (マストの上の見張り台)。櫓楼。

※*ဓာပ*・*စူ* (曲) (←結婚式の時に演奏)。

※*បាយវៃខ* → *ជាក៏បាយវៃខ* (レストランで月決めて食費を払って食事する)。
 ※*បាយខ្ញុំ* (遊び)。
 ※*បាយខ្យាយ* うるち米の飯。
 ※*បាយរោក* → *ស៊ីបាយរោក* 食塩だけを副食に飯を食う。
 ※*បាយគំ(ទឹក)* = *បាយក្រាំងគំទឹក* (鍋に水をはって鍋底にはり付いている飯をはがした飯)。
 ※*បាយង៉ី* 保温してあった温かい飯。
 ※*បាយចំហាយ* 蒸した飯。
 ※*បាយឆួលក្រើង* 飯が焦げかかっている。
 ※*បាយរោង* 生煮えの飯。
 ※*បាយរោងដុំៗ* 生煮えの飯。
 ※*បាយជូរ* → *ទំពាំងបាយជូរ* = *ទំពាំងជូរ* (植) ブドウ。
 ※*បាយជ្រាយ* 水っぽい/べちゃべちゃの飯。
 ※*បាយញ៉ាន* = *ម្មាញ៉ាន* (植) ノボタン科ノボタン属, *Melastoma villosum* (S)。
 ※*បាយញញ* = *បាយក្រញញ*。
 ※*បាយវៃលរោ* 他人の食べ残し。 *ស៊ីបាយវៃលរោ* 他人の食べ残しを食べる。
 ※*បាយដំណើប* ①もち米の飯。おこわ。②(草)。③=*ក្រមួនសាមិត*。(木)アカテツ科, *Donella roxburghii* (S)。
 Δ*ត្រាបបាយដំណើប* (植) キツネノマゴ科ルエリア属ムラサキルエリア, *Ruellia tuberosa*, ត្រាបបាយ。
 ※*បាយដំណើបសង់ខ្យា* (菓子) (←炊いたもち米の上に**សង់ខ្យា**を乗せたもの)。
 ※*បាយដំបែ* 麩。

※*បាយដំរំ* (夜に残った飯を水につけて外に出しておいたもの) (←冷たいので腐らない。これを翌朝洗って冷水に浸し, *ស្រៀង*, *ត្រីស្រៀត*, *ប្រហុកដុត*などを副食として食べる)。
 ※*បាយថ្ងៃ(ត្រង់)* 昼食。
 ※*បាយទឹក* 食事(の支度をする。を忘れて働く)。食べ物。
 Δ*ស្រៀបាយទឹក* = *ស្រៀបាយ*。食事の支度/炊事をする。
 ※*បាយបត្តិបូរ* = *បាយបិតបូរ*。(僧に寄進してその善果を故人に追善する飯) (←托鉢の僧に寄進するために先に取りのけておく)。
 ※*បាយបាន* 食欲が出る。 *បាយវៃល* *សូរបាន* 食欲が落ちる。
 ※*បាយបិតបូរ* = *បាយបត្តិបូរ*。
 ※*បាយប្រវាំង* (植) センダン科, *Sandoricum?* (S)。
 ※*បាយញ៉ាត* 皿に盛りきりの飯。定食。
 ※*បាយពងបង្ហើយ* 固く炊けた/ようやく煮えた飯。
 ※*បាយពុះវៃដួបៗ* 飯がぶく。
 ※*បាយពេញកំពុងឆ្មាំង* 鍋に山盛りの飯。
 ※*បាយពេលព្រឹក* = *បាយព្រឹក*。
 ※*បាយពេលល្ងាច* = *បាយល្ងាច*。
 ※*បាយពំនុត* = *ពំនុតបាយ*。握り飯。
 ※*បាយព្រលឹង* (ココナツ殻に入れたもち米の飯) (←*ជក*を剃る時などにその子に食べさせて霊の力を強まることを祈る)。
 ※*បាយព្រឹក* = *បាយពេលព្រឹក*。朝食。
 ※*បាយវៃត្នក* = *រោគទ្រីងបាយវៃត្នក*。白

※*កញ្ជ័រ*·*បាយ*·*ដាច* (木) フウチョウソウ科
 フウチョウソク属マライケーパー, *Capparis*
micracantha (S) (←幹には小さいとげがあり,
 熟した実は食べられる)。
 ※*កន្ទីរ*·*បាយ*·*ស* (草) アオイ科ホソバキン
 ゴジカ, *Sida acuta* (H) (←皮はローブを,
 茎と葉はほうきを作る)。
 ※*កម្លាំង*·*បាយ* ①腕力。暴力。②肉体の力。
 ※*ក្រៀម*·*បាយ* (箸で) 飯を掻きこむ。
 ※*កំពល*·*បាយ* ①(植) クスノキ科ハマビワ属,
Listea sebifera (S)。②=*ម្រក្សណ៍*·*ទឹក*=
ស្វាយ·*គគីត*。(植) (S)。
 ※*កាំរឹ*·*បាយ* =*បាយ*·*កាំរឹ*。
 ※*ក្រពល*·*បាយ* (魚)。
 ※*ក្រពះ*·*បាយ* 胃。
 ※*ខាស*·*បាយ* (植) ブナ科コナラ属,
Quercus (S)。
 ※*គ្រាប់*·*បាយ* 飯粒。
 ※*ឃ្នាន*·*បាយ* 空腹で飯が食べたい。
 ※*ឃ្នាន*·*បាយ*·*ម្តប់*·*ៗ* 死にそうに腹がへる。
 ※*ចង្រ្កាន*·*បាយ* 台所。
 ※*ចាន*·*បាយ* ①飯用の皿。②茶碗。
 ※*ចក*·*បាយ* (バナナ)。
 ※*ឆ្ងាញ់*·*បាយ* 食欲がある。
 ※*ឆ្ងាញ់*·*បាយ* 飯たき鍋。
 ※*ជំរ*·*បាយ* →*ពាក់*·*ជំរ*·*បាយ* 疲労する。空
 腹でぐったりする。
 ※*ជាត់*·*បាយ*·(សម្រស់·*ទឹក*) =*ជាត់*·*ទឹក*·
បាយ。飯の水を捨てる(←カンボジアの炊飯
 の方法は、水を多めに入れ、たぎって米が煮え
 たら水を捨て、それからむらす。この水を捨て

ること)。
 ※*ជ្រុយ*·*បាយ* 炊けた飯をほぐす。
 ※*ជ្រុយ*·*បាយ* (植) ヒルギ科ヤエヤマヒルギ属
 フタゴヒルギ, *Rhizophora gymnorhiza*
 (H)。
 ※*ជ្រុយ*·*បាយ* (炊いている米を箸で何回かつい
 て穴をあけ、蒸気の通りをよくする)。
 ※*លើ*·*ទាល*·*បាយ* =*លើ*·*ទាល*·*ទឹក*=
លើ·*ទាល*·*ម្សៅ*。(植) フタバガキ科フタ
 バガキ属, *Dipterocarpus alatus* (S) (←樹
 脂を水汲みの籠に塗る。また松明にも使用)。
 ※*លើក*·*បាយ* =*លើក*·*វិស្ស*。(植) シクン
 シ科モモタマノ属, *Terminalia toentosa* var.
crenulata (S)。
 ※*ដណ្ត*·*បាយ* 飯を炊く。
 ※*ដាំ*·*បាយ* 飯を炊く。
 ※*គម*·*បាយ* 断食する。
 ※*តុ*·*បាយ* テーブル。食卓。
 ※*ទឹក*·*បាយ* (飯を炊く時に捨てる水) (→
ជាត់·*បាយ*)。
 ※*ទូ*·*បាយ* 戸棚。
 ※*ទៀប*·*បាយ* =*ទៀប*·*សាច់*·*ជ្រាយ*。(植)
 (パンレイシ)。
 ※*ទាប*·*បាយ* (もち米に砂糖を混ぜて蒸した
 板状の菓子)。
 ※*ធំ*·*បាយ* (病人が) 食欲がない。
 ※*ធ្វើ*·*បាយ*·(ទឹក) 食事の支度/炊事をする。
 ※*ធ្វើ*·*សឹក*·*នឹង*·*បាយ* →*ធ្វើ*·*វិស្ស*·*នឹង*·*ទឹក*·
ធ្វើ·*សឹក*·*នឹង*·*បាយ* 稲を作るには水、戦争
 をするには飯が必要。米がなくては戦争はでき
 ない。

※*ບໍ່ໃຫ້*·*ຖາຍ* = *ບໍ່ໃຫ້*·*ອາຫານ*. 食物を与えない。飢えさせる。

※*ບໍ່ໃຫ້*·*ຖາຍ* 食堂 (←家庭やオフィスの)。ダイニングルーム。

※*ໄປ*·*ຖາຍ* → *ໄປ*·*ໄປ*·*ຖາຍ* (鉄) (←不純物が多くてもろい)。

※*ບໍ່ໃຫ້*·*ຖາຍ* 飯を無駄にする。

※*ຜູ້*·*ຖາຍ* (飯の水を捨ててから)蒸らす。

※*ຜູ້*·*ຖາຍ* ①飯屋。②台所。

※*ຖາຍ*·*ຖາຍ* ①食当たりする。②(俗) (←食後に眠くなったのをこのように言う)。

※*ຖາຍ*·*ຖາຍ* おにぎりをつくる。

※*ເວລາ*·*ຖາຍ* 食事の時間。

※*ເກົ້າ*·*ຖາຍ* = *ເກົ້າ*·*ຜົນ*。(植)トウダイグサ科シラキ属, *Sapium baccatum*, โป๊ยบาย。

※*ຕໍ່*·*ຖາຍ* = *ຖາຍ*·*ຕໍ່*·*ຖາຍ*。

※*ໄຕ້*·*ຖາຍ* (植)フトモモ科フトモモ属, *Eugenia brachyata*. フトモモ科フトモモ属, *Syzygium cinereum* (S)。

※*ໄຕ້*·*ຖາຍ*·*ຜົນ* (植)フトモモ科フトモモ属, *Eugenia* (S)。

※*ເຮົາ*·*ຖາຍ* 会食者。

※*ເຮົາ*·*ຖາຍ* = *ເຮົາ*·*ຖາຍ*·*ໄຕ້*。(植)ムクロジ科リュウガン属, *Euphoria pallens* (S) (H)。

※*ເຮົາ*·*ຖາຍ* = *ເຮົາ*·*ຖາຍ*。(植)マメ科ダイコ属ダイコ, *Erythrina indica* (S)。マメ科ダイコ属, *Erythrina orientalis* (S)。トウダイグサ科サルノトウナス, *Hura crepitans* (S)。マメ科ダイコ属ナガハナダイコ, *Erythrina fusca*. など, *ທອງທຳກຳ*. サガリ

バナ科, *Careya abrobera* (H)。

※*ຮາຍ*·*ຖາຍ* (ハエ)。

※*ເຮົາ*·*ຖາຍ* 食膳の支度/食事の準備をする。

※*ໄຮ*·*ຖາຍ* (セミ)。

※*ເຮົາ*·*ຖາຍ* ①→*ເຮົາ*·*ຖາຍ*·*ເຮົາ*·*ຖາຍ* 一膳飯屋。②→*ຜູ້*·*ເຮົາ*·*ຖາຍ* 飯屋。

※*ເຮົາ*·*ຖາຍ* 食事のため料理を運ぶ。食事を運んでくる。

※*ເຮົາ*·*ຖາຍ*·*ຜູ້*·*ຖາຍ* ູ່ ູ່ ູ່ ູ່ (目を白黒させて)飯を飲み込む。

※*ເຮົາ*·*ຖາຍ* 胃が空っぽ (←1週間位食べていない)。

※*ສາ*·*ໄຕ້*·*ຖາຍ* (植)マメ科インゲン属リョクトウ, *Phaseolus aureus* (S) (H)。マメ科インゲン属アオアズキ, *Phaseolus radiatus* (H), *ຕົ້ນ*·*ເຮົາ*·*ຖາຍ*。マメ科ササゲ属, *Vignassequipedalis* (H)。

※*ສາ*·*ຖາຍ* 飯を食べる。食事する。

※*ສາ*·*ຖາຍ*·*ໄຮ*·*ຖາຍ*·*ເຮົາ*·*ຖາຍ* ひどい貧乏をしている (=塩の固まりをかじりながら飯を食う)。

※*ສາ*·*ຖາຍ*·*ຖາຍ* ダイニングテーブル。

※*ສາ*·*ຖາຍ*·*ຖາຍ* = *ສາ*·*ຖາຍ*·*ຖາຍ*·*ຖາຍ*。(植)ミソハギ科サルスベリ属, *Lagerstroemia angustifolia* (S)。

※*ສາ*·*ຖາຍ*·*ຖາຍ*·*ຖາຍ* 飯用のスプーン。テーブルスプーン。大きじ。

※*ບາຍ*·*ຖາຍ* 食べ過ぎて腹が張る。

※*ບາຍ*·*ຖາຍ* 飯屋。

※*ເຮົາ*·*ຖາຍ* → *ເຮົາ*·*ຖາຍ*·*ເຮົາ*·*ຖາຍ* 白内障になる。

※*ອາຍ*·*ຖາຍ* ①飢える。②断食する。

※*អធិដ្ឋាន*・*បាយ*・*ដាក់*・*បាត្រ* 僧に寄進する飯
を持ち上げて敬意を示して拜む。

※*អាវ*・*ជ្រុង*・*បាយ* = *អាវ*・*ជ្រុង*。(植) ムラ
サキ科カキバチシャノキ属カキバチシャノキ,
Cordia obliqua (S).

※*អាស្រ័យ*・*បាយ* 食事をとる。

※*អត*・*បាយ* = *អត*・*ព្រៃ*。天然痘(←自然に
感染したもの)。

※*អល*・*បាយ* 飯が喉に詰まる/引っ掛かる。

※*អល*・*បាយ*・*រក*・*ទឹក*・*អល*・*ទឹក*・*រក*・*ចប* 喉に
飯が詰まったら水を、水が詰まったら(死体を
埋めるための)鍬をさがす。

※*គត*・*បាយ*・*ក្រហាយ*・*ទឹក* 飲まず食わず。

※*ឲ្យ*・*បាយ* 糊をつける。

បាយ・*បៀង* [ba:i biəŋ] (動) あてこする。
皮肉をいう。 *និយាយ*・*បាយ*・*បៀង* それと
なく/うまく取り入って言う。

បាយ・*សិរី* [ba:i se'rai] (-, p. sirī). =
បាយ・*សី*。

បាយ・*សី* [ba:i səi] (t. បាយសិរី: ba:i si: <
បាយ+s. *śrī*) (名) = *បាយ*・*សិរី*。(バナナ
の木を円盤形に切り、その周りにヤシかバナナ
の葉を丸く巻いた物をさした物を、3, 5, 7,
9のいずれかの数重ねた物で、祭りの時の供え
物)。

※*បាយ*・*សី*・*ធំ* (*បាយ*・*សី*)。

※*បាយ*・*សី*・*ប៉ាក*・*នាម* (*បាយ*・*សី*)。

បាយ [ba:yo:] (?) (名) 唐揚げ(?)。

បាយ [pa:i] (c. 拜) (動) (中国式に) 拜礼
する。(エ) ①→*បាយ*・*ហាយ*。② (cf. t.

ប្រាយ: pā:i. c. 牌)。→*ក្បាវ*・*បាយ*。③→

ហាយ・*ប៉ាក*・*បាយ*。④→*ហាយ*・*បាយ*。

បាយ・*ហាយ* [pa:i hu'oi] (c. ?) (動) 秘密
結社を作る。(名) 秘密結社。②秘密結社のメ
ンバー。

បាយ・*ន* [ba:yoən] (s. pāyana?) (名) バイ
ヨン (= アンコールルトム中の遺跡)。

បាយ・*ទ្រី* [ba:iləi] (c. ?) (名) (ジャンク船
の後部の小船室)。

បាយ・*ហ* [ba:ya:p] (?) (名) ①水の神(←漁
師が信仰する)。②(鳥)(キツツキ)(←魚
のいる場所を教えてくれる)。

បាយ・*ស* [ba:ya:h] (p. pāyāsa) (名) (米を
牛乳で煮てスパイスを加えたもの)。

បាវ [ba:] (動) 掻き出して取り除く。中の物を
掻き出す。(容器の下の方に入っている物を取
り出すために、上の物を) ばらばらとめちゃく
ちゃに取り出す。(机の上の物を) めちゃくちゃ
にかき集めてひっさらえて(持って行く)。
(船の積み荷を) 下ろす。(川底を) さらう。

(名) ①(悪霊)(←子供に恐ろしい夢を見さ
せる)。②(e. f. bar)。バー。酒場。

បាវ・*អង្ករ*・*ចេញ*・*ពី*・*គ្រាប់* 臼から米を取
り出す。 *បាវ*・*អាចម៍*・*ដី* 土くれを掻き取っ
て捨てる。 *បាវ*・*ទំនិញ*・*ពី*・*ក្រាប់* 船から
積荷を降ろす。

※*បាវ*・*ភក* 浅瀬する。

※*អន្ទ*・*បាវ* (病氣)(←口や鼻から出血す
る)。

បាវ・*ភូ* [ba'ku:, ba'reə'-] (p. pāra+gū) (名)
(宮中の儀式を司るバラモン僧)。

※*បាវ*・*ភូ*・*ប្រា*・*ហិត* 占星術を司るバラモン僧。

បារតិ [ba'ra:t] (s. pārata) = បារតិ. (名)
= បារទ = បារទ. 水銀.

បារទ [ba'ra:t] (s. pārada) = បារទ. = បារតិ.

បារមិតិ [ba'reə'mut] (s. pāramita) (名) 波
羅蜜.

បារមី [ba'reə'moi, ba'ra'-] (p. pāramī)
(名) ①高徳. ②(煩惱を断ち切って悟りの彼
岸に到達することができるための徳) (→
ទសបារមី「十波羅蜜」).

※បន្តិបារមី (十波羅蜜を实践することにより
ពោធិញ្ញាណを完成させる).

※ព្រះបារមី → ភ្នំភ្នំដំរីភ្នំព្រះបារមី 国
王賛歌.

បារម្ភ [ba'rəm] (p. pa+ārambha). =
ព្រាម្ភ. (名) 憂慮. 心配. 不安. (動) 恐れ
心配する. 気をもむ. 心細い. 不安になる. 憂
慮する. 悩む. កំបារម្ភឲ្យសោះ 全く心
配するな.

※ថប់បារម្ភ 心配/憂慮する. 気になる/かか
る.

※ព្រួយបារម្ភ 心配する. 困る.

※ភ័យបារម្ភ 恐れ心配する/憂える.

បារ៉ា [pa'ra:] (ɛ) (f. para). → ទាហាន.
បារ៉ា.

បារាជិក [pa'ra:cuk] (p. pārājika) (名) 波
羅夷 (= អាបត្តិ「僧の破戒罪」の中で最も重
いもので「淫, 盗, 殺, 妄」の4つ. 還俗させ
られ二度と僧になることができない).

បារាយ [ba'rai:] (ɛ) (s. pārāyaṇa). →

អាស្រ័យបារាយ = អាស្រ័យបារាយណ៍.

បារាយណ៍ [ba'rai:] (s. pārāyaṇa) (名) ①

広い所 (←地名に使用されている). ②(アン
コールトムの) バライ湖.

※បារាយណ៍. ខាង. កើត 東バライ湖.

※បារាយណ៍. ខាង. លិច 西バライ湖.

※បារាយណ៍. ទឹក. ថ្លា បារាយណ៍ (←アンコール
トムの).

※បឹង. បារាយណ៍ បារាយណ៍ (←アンコールト
ムの).

※វាល. បារាយណ៍ 露天.

※អាស្រ័យ. បារាយណ៍ = អាស្រ័យ. បារាយ.
不名誉が広く広がる.

បារាស [ba'ra:h] (?) (名) 捕まえたばかり
の動物. (形) 捕まえたばかりでまだ馴らされ
ていない. ដំរី. បារាស 捕まえたばかりの
ゾウ.

បារាសិត [pa'ra'sit] = បារាសិត.

បារិជាតិព្រឹក្ស [pa'ri'ci'ra'ta'pruk] (s. pāri+
jāta+vṛkṣa) (名) = អមរទ្រុម. (切利天に
生えている樹木名).

បារី [ba'rai] (cf. t. បុរី: buri:) (名) 紙巻
きたバコ. បារី. ២. រដីម タバコ2本.

បារី. ២. រម្ម タバコ2巻き. បារី. មួយ.

កញ្ចប់ タバコ1箱.

※បារី. ស៊ីហ្គារ ឬ ស៊ីហ្គារ. 葉巻.

※កញ្ចប់. បារី タバコの箱.

※កន្ទុយ. បារី ①タバコの吸い殻. ②シガレット
ホルダー.

※កម្ទេច. បារី → ប្រដាប់. រោះ. កម្ទេច. បារី
灰皿.

※កំញាម. បារី タバコの灰.

※ក្អាក. បារី タバコ入れ.

(西洋式トランプを使う博打)。

※ពេទ្យ·ពារាំង 西洋医学の医者。

※មាត់·ពារាំង 七面鳥。

※មាស·ពារាំង ブラチナ。

※ម្កាក់·ពារាំង = ម្កាក់·ស្រុក. (植)
(ម្កាក់)。

※ម្មល·ពារាំង ピン。

※ម្រក្សណ៍·ពារាំង ラッカー。

※ម្ហូប·ពារាំង 洋食。

※រលស·ពារាំង (植) トウダイグサ科サルノ
トウナス, *Hura crepitans* (S)。

※លេខ·ពារាំង アラビア数字。

※លេខ·ប្រាំ·បី·ពារាំង ①アラビア数字の8。
②(俗)手錠。

※លត·ពារាំង = លត·ទេស. (植) アカテツ
科サボジラ属サボジラ, *Achras zapota*,
ឈើក្រូច (ឈើ)。

※វិជ្ជា·ពារាំង 西洋の学問/知識/技術。

※ស្រែណក·ពារាំង (植) エンドウ。

※សហភាព·ពារាំង フランス連邦。

※សាធារណរដ្ឋ·ពារាំង フランス共和国。

※អក្សរ·ពារាំង ラテン文字。

※អម្ពិល·ពារាំង = ចាមរិ. (植) マメ科アメ
リカネム, *Enterolobium saman*, ទាមទិរី,
កាំម្បូ。

ពារាំងវ័សស [ba:raŋsaɛh] (f. français) (名)
フランス人。(形) フランスの。

បាល់ [bal] (f. balle) (名) ボール。ចាប់·
បាល់·នឹង·ដៃ 手でボールを受け止める。

※បាល់·តេនីស tennis。

※បាល់·ទាត់ サッカー。លេង·បាល់·ទាត់

サッカーをする。

△កីឡា·បាល់·ទាត់ サッカー。

※បាល់·ទះ バレーボール。

※បាល់·រោច: バスケットボール。

※បាល់·មូល·ទ្រវែង ①ラグビーのボール。②
ラグビー。

※បាល់·ឡង់ (f. ballonの民間語源)。気球。

※កីឡា·បាល់ 球技。

※ទាត់·បាល់ → អ្នក·ទាត់·បាល់ サッカー選
手。

※ទាត់·បាល់·ចូល·ទី ゴールする(←サッ
カー)。

※ទាត់·បាល់·បញ្ចេញ·ទី シュートする(←サッ
カー)。

※បណ្តើរ·បាល់ ボールをドリブルして持って
いく。

※ប្រមៀល·បាល់ ボールを転がす。

※យក·ក្បាល·ដាក់·បាល់ ボールをヘッティ
ングする。

※លេង·បាល់ ボール遊びをする。

※វាយ·បាល់ テニスをする。

ប៉ាល [pa:l] (エ) → ប៉ែល·ប៉ាល。

បាល់ដួង [ba'lat] = បាឡាត់。

បាល់តិ [ba'lat] = បាឡាត់。

បាលិត [pa'lut] (s. pālita) (名) 被後見人。

បាលិតកាល [pa'li'ta'ka:l] (s. pālita+kāla)
(名) 被後見未成年者の期間。

បាលិតភាព [pa'li'ta'p'i'əp] (s. pālita+bhāva)
(名) 被後見未成年者である身分。

បាលី [ba'loi] (p. pāli) (名) = បាឡី. ①=

ភាសា·បាលី. パーリ語。②三蔵経。

បាស្កា [ba'ska:] (p. pāsaka, s. pāsaka) =

បាសក = ស្កា (បាស្កា 的 短縮). (名) (遊
び) (← 双六 に 似 た ゲーム).

ប៉ាហ៊ី [pa'hi:] (cf. t. 拍戲: pa:hi: c. 拍戲)

(名) 奇術 / 手品 / 軽技師. 大道芸人.

បាហុនកៈ [pa'ho'nèə'ka'] (p. pāhunaka)

(名) 客.

បាហុនកដាន [pa'ho'nèə'katt'a:n] (p.

pāhunaka + thāna) (名) 応接室.

បាហុនិក [pa'ho'nuk] (p. pāhuna + ika) (名)

主人. ホスト.

បាហុនិកា [pa'ho'ni'ka:] (p. pāhuna + ikā <

ika). (បាហុនកៈ 的 女性形).

ប៉ាហាំង [pa'haŋ] (?) (名) = តិប្បក =

ប្រហាំង = សំណុំ ខ្សែ = សំណុំ ប៉ាហាំង. 錫.

បាឡាត [ba'lat] (t. 副官: palat) = បាលីដ្ឋ =

បាលីត. (名) ① (長の下の) 副~, 副郡長.

副知事. 副僧王. 副住職.

※ បាឡាត ខេត្ត 副知事.

※ បាឡាត ទូល ឆ្លង 僧王 的 副官 (= 取り次ぎ
役).

※ ទី បាឡាត → ថ្នាក់ ទី បាឡាត បាឡាត 与
同等 的 地位.

※ ព្រះ បាឡាត សង្ឃ រក្ខ 二 = សង្ឃ រក្ខ 二. 第 2 副
僧王 (= 僧王 的 左席).

※ ព្រះ បាឡាត សង្ឃ វង្ស 二 = សង្ឃ វង្ស 二. 第
1 副僧王 (= 僧王 的 右席).

※ បាឡាត ស្រុក 副郡長.

បាឡី [ba'lai] (p. pāli) = បាលី.

បាឡុង [ba'lon] (f. balloon) (名) 気球.

ប៉ាឡេស្ទីន [pa'le'sti:n] (f. palestine) (名)

バレスチナ.

បាលីន [ba'laen] (f. baleine) (名) = ត្រី.

បាលីន. クジラ.

ប៊ី [pe'] (c. ?) (名) 親父.

※ ភា ប៊ី じいさん (= 老人).

※ យាយ ប៊ី 婆さん.

ប៊ីក [pək] (音) (竹の板などを叩く音).

(エ) → ប៊ីក ភក់.

※ ប៊ីក ៗ (竹の板などを何回も叩く音).

ប៊ីក ភក់ [pək k'ə'] (名) (植) マメ科クズ

イモ属クズイモ, Pachyrhizus erosus (S).

ប៊ីក [bik] (BIC) = ប៊ីច. (名) ポールペン.

ប៊ីក ក្រហម 赤ボールペン.

ប៊ីកៈ [pe'kuo'] (c. 白菓) (名) ぎんなん (銀

杏).

ប៊ីច [bəc] (動) (指の先で) つまむ. 少しず

つとる / ちぎる.

ប៊ីច [bəc] = ប៊ីក.

ប៊ីច [pəc] (動) 発芽する.

※ ប៊ីច ពន្លក (ほんのちよっぴり) 発芽する

(← 開きかけ). ប៊ីច ប៊ីច ពន្លក バナナ
が 小さい 芽 を出す.

※ កូន ប៊ីច 双葉. つぼみ.

※ ចុង ប៊ីច = ចុង ដួង = ចុង ប៊ីច. (最もはしっ

こ). 最先端. てっぺん. 一番高い所. 頂上.

梢. びり. どん尻.

ប៊ីដក [baidə', be'-] (ps. piṭaka) (ok.

pitaka) (名) ① 経を集めたもの. ② 籠.

※ ប៊ីដក ត្រីយ 三蔵経.

ប៊ីដកធម្ម [be'da'ka't'ə] (p. piṭaka + dhamma)

(名) (僧の称号) (→ សមណសក្កិ).

បិដវ [be'do:] = បិគវ.

បិដ្ឋជាតិ [bett'a'ci'at] (p. piṭṭha + jāti) (名)
殿粉.

បិដ្ឋតាហក [bett'e'ki'əha'ka'] (p. piṭṭhi +
gāhaka) (名) 被裏書き人. 譲受人.

បិដ្ឋលេខ [bett'e'l'e:k] (p. piṭṭhi + lekha) (名)
裏書き (← 小切手の). អក្សរលេខ. បិដ្ឋលេខ
裏書き人.

បិដ្ឋ [bett'ai] (p. piṭṭhi) (名) (王) 背中.

បិដ្ឋជ័កសត្វ [pett'yatt'e'ka'sat] (p. piṭṭhi +
aṭṭhi + ka + satta). = បិដ្ឋជ័កសត្វ.

បិដ្ឋជ័ក្ខី [pett'ya'tt'e'] (p. piṭṭhi + aṭṭhi) (名)
脊椎.

បិដ្ឋជ័ក្ខីក [pett'ya'tt'ək] (p. piṭṭhi + aṭṭhi + ka)
(形) 脊椎のある.

បិដ្ឋជ័ក្ខីសត្វ [pett'ya'tt'e'ka'sat] (p. piṭṭhi
+ aṭṭhi + ka + s. sattva) (名) =

បិដ្ឋជ័ក្ខីសត្វ. 脊椎動物.

បិណ្ឌ [bən] (ps. piṇḍa) (ok. piṇḍa ម, pinda
ម) (名) ① 集めること. ② (祭り) (←
ភ្នំបាវន 的月下弦 1 日から月末まで). (動)
= បិណ្ឌបាត.

※ ភ្នំបាវន. បិណ្ឌ ① ភ្នំ. បិណ្ឌ ② (ភ្នំ. បិណ្ឌ
の期間中仏教の戒律を守って生活する).

※ ដាក់. បិណ្ឌ → បុណ្យ. ដាក់. បិណ្ឌ =
បុណ្យ. ភ្នំ. បិណ្ឌ. (祭り) (← 7 つの寺を
巡るなど, ភ្នំ. បិណ្ឌ 中のひとつで, ភ្នំបាវន 的
月下弦 1 日から 15 日までに行う).

※ ធ្លាក់. បិណ្ឌ (ភ្នំ. បិណ្ឌ 祭りに使うブリキで
作った飾り).

※ ភ្នំ. បិណ្ឌ ① → ភ្នំ. បិណ្ឌ (祭り) (←

ភ្នំបាវន 的月下弦 1 5 日. 日本の盆に相当).

② → បុណ្យ. ភ្នំ. បិណ្ឌ (祭り) (← 日本の盆
にあたる).

បិណ្ឌបាត [bənba:t, bendəə'-] (p. piṇḍa +
pāta). ① [bənba:t] (動) = បិណ្ឌ. ① 托鉢
に行く. 托鉢もらう. ② もらう. ③

[bəndəə'ba:t] (名) 托鉢で得た食べ物 (→
ចតុប្បថ្នយ 「四依」).

※ បិណ្ឌបាត. មនុស្ស 人を釈放してくれと頼む.

បិណ្ឌបាតចារិកវត្ត [bendəə'pa'ta'ca're'ka'vət]
(p. piṇḍa + pāta + cārika + vatta) (名) 托鉢
を行うこと.

បិណ្ឌបាតទាន [bendəə'ba'ta'ti'ən] (p. piṇḍa
+ pāta + dāna) (名) 托鉢僧に食物を寄進する
こと.

បិណ្ឌបាតប្បថ្នយ [bendəə'ba'tappaccai] (p.
piṇḍa + pāta + paccaya) (名) 生命を養うもの
としての托鉢で得た食べ物.

បិណ្ឌបាតិក្ខ័ន្តៈ [bendəə'pa'te'kaṅkəə'] (p.
piṇḍa + pāta + ika + aṅga) (名) (គុត្តន្តៈ 「頭陀
行」の第 3).

បិណ្ឌ. យាយី [bendi'ə yi'əyi:] (動) = បិទា.
យាយី. しつこい. うるさい. うるさくつきま
とう. 絶えず苦しめる.

បិណ្ឌិកា [bendi'ka:] (p. piṇḍa + ika) =
បណ្ឌិកា (俗). (名) 味噌. 乳頭.

បិណ្ឌិករណ៍ [bendi'ko:] (s. piṇḍī + karaṇa)
(名) 凝集. 集積.

បិណ្ឌិសីលា [bendi'se'la:] (s. piṇḍī + sīla)
(名) 礫岩.

បិត [bat] (動) ① 酒を作る. かもす. ② (酒

を)蒸溜する。③(竹ひごを作るために)割く。

削る。(エ)→**បិត·ប្រ**。

※**បិត·ប្រន្ទា** 竹ひごをつくる。

※**បិត·ស្រែច** 削って尖らせる。

※**បិត·ស្រា** 酒を蒸溜する。

ព្រះស៊ី·បិត·ស្រា 酒造所。

បិត·ប្រ [bat bo:] (エ)(**បត្រប្រ**の俗)→

បាយ·បិត·ប្រ=**បាយ·បត្រប្រ**。

បិត [pət] (動)斜めに切る/削る。(名)

(家の形式)。(副)(時刻)ぴったり。

(エ)→**បិត·បិត**。 **មក·ដល់·ម៉ោង·២**。

បិត·វ៉ែត·ម៉ឺន 2時ぴったりに来る。

បិត·បិត [pət pot] (形)尻を振って懸命な

(←歩く/走る様子)。

បិតជាតិ [pe'ta'ciət] (**បិតជាតិ**が正しい)。

បិតរ [be'do:] (p. pitar. s. pitara) (ok. 人名) = **បិដរ**。(名)①父。②先祖。

※**ប្រាយ·ព្រះ·បិតរ** (ココヤシの汁を滴下して)先祖の霊へ捧げる。

បិតា [baida:, be'da:] (p. pitā<pitar, s. pitā<pitr) (ok. 人名)(名)(書)父。

※**បិតា·ឯករាជ្យ** ①→**ព្រះ·បិតា·ឯករាជ្យ** 独立の父(=シハヌーク国王)。②**ស្រែច·ព្រះ·បិតា·ឯករាជ្យ** 独立の父殿下(=シハヌーク殿下)。

※**បិតា·ឯករាជ្យ·ជាតិ** 民族独立の父(=シハヌーク王)。

※**បិតា·បិតា** お父さん(←王子が王に対する呼び掛け語)。

※**មាតា·បិតា** 父母。

បិតាភិ [baida'k'ət] (p. pitā<pitar+gata,

s. pitā<pitr) (形)①父から子へつたえる。

②世襲の。

※**វរាត·បិតាភិ** 遺伝病。

បិតាភិមនី [baida'k'om] (p. pitā<pitar+gamana, s. pitā<pitr) (名) 遺伝。

បិតាយាតិក: [baida'k'i'ətaka'] (p. pitā<pitar+ghātaka) (名) 父を殺した人。

បិតាយាតិកម្ម [baida'k'i'ətakam] (p. pitā<pitar+ghāta+kamma) (名) 父を殺すこと。

បិតាមហា [baida'm'əha:] (p. pitā<pitar+mahā) (名) ①祖父。②ブラフマ神。

បិតគុណ [pe'to'kun] (p. pitu<pitar+guṇa) (名) 父の恩。

បិតិយាតិ [pe'to'k'i'ət] (p. pitu<pitar+ghāta) = **បិតិយាតិកម្ម**。

បិតិយាតិក: [pe'to'k'i'ətaka'] (p. pitu<pitar+ghātaka) (名) 父を殺した人。

បិតិយាតិកម្ម [pe'to'k'i'ətakam] (p. pitu<pitar+ghāta+kamma) (名) = **បិតិយាតិ**。父を殺すこと(→**អនន្តរិយកម្ម**「無間業。仏教徒として最大の罪」)。

បិតិយាតិកា [pe'to'k'i'ətaka:] (p. pitu<pitar+ghātikā<ghātaka)。(**បិតិយាតិក**:の女性形)。

បិតិច្ឆា [pe'toc'ca:] (p. pitucchā) (名) 父方の叔母/伯母(←叔母を指すことが多い)。

បិតិនិយម [pe'to'ni'yom] (p. pitu<pitar+niyama) (名) 父系主義。家父長制。

បិតិភាព [pe'to'p'i'əp] (p. pitu<pitar+bhāva) (名) 父であること。

※**បិតិភាព·ស៊ី** 養父であること。

※*ḍḍu*・*ṣāḥ*・*ṣṛ*・*ḍḍi*・*ḍḍi* (自分が)父であることを認める。

※*ṛḥ*・*ḍḍi* → *ḍḍi*・*ṣṛ*・*ḍḍi*・*ḍḍi*・*ḍḍi* 自分の子の父親をさがす訴えを起こす (=誰が父であることを認めさせる)。

ḍḍi・*ḍḍi* [pe'to'p'u:m] (p. *pitu*<*pitar*+*bhūmi*) (名) 生家。生国。祖国。

ḍḍi・*ḍḍi* [pe'to'la'] = *ḍḍi*・*ḍḍi*。

ḍḍi・*ḍḍi* [pe'to'la:] (p. *pitu*+*la*?) = *ḍḍi*・*ḍḍi*。(名) 父方の叔父/伯父 (←伯父を指すことが多い)。

ḍḍi・*ḍḍi* [pe'to'la'ni:] (p. *pitulāni*?) (名) 父方の叔母/伯母 (←伯母をさすことが多い)。

ḍḍi・*ḍḍi* [bett'bo:] (*ḍḍi*・*ḍḍi* の俗)。

ḍḍi・*ḍḍi* [petta'sai] (p. *pitta*+*āsaya*, s. *āsaya*) (名) 胆のう。

ḍḍi [bat] (p. *pida*<*pidahati*?) (動) ① (戸/窓を) 閉める。(目/口を) 閉じる。② (穴/割れ目を) 塞ぐ。(蓋を) する。(水道の蛇口を) 閉める。(会/目/店/口座を) 閉じる。(道路を/国境を) 閉鎖する。(においがしないように鼻を) つまむ。③ (電燈/スイッチ/ラジオを) 消す。④ (テントを) たたむ。(顔を) 覆って隠す。(ボタンを) とめる。⑤ (ポスター/写真/切手を) 貼る。貼り付ける。(手紙の) 封をする。⑥ (釣り針に餌を。正札を) つける。 *ḍḍi*・*ḍḍi* 窓を閉める。 *ḍḍi*・*ḍḍi* 戸棚の引き出しを閉める。 *ḍḍi*・*ḍḍi*・*ḍḍi* びんに蓋をする。 *ḍḍi*・*ḍḍi*・*ḍḍi* 店はもう閉まってしまった。 *ḍḍi*・*ḍḍi*・*ḍḍi*・*ḍḍi* 暖房機を消す/止める。

ḍḍi・*ḍḍi* 切手を貼る。

※*ḍḍi*・*ḍḍi* → *ḍḍi*・*ḍḍi*・*ḍḍi*・*ḍḍi*。

※*ḍḍi*・*ḍḍi*・*ḍḍi* 閉会する。

※*ḍḍi*・*ḍḍi* 膠/糊で付ける。

※*ḍḍi*・*ḍḍi* 口座を解約する。

※*ḍḍi*・*ḍḍi*・*ḍḍi* スイッチを切る。

※*ḍḍi*・*ḍḍi*・*ḍḍi* ベニヤ板を作る。

※*ḍḍi*・*ḍḍi*・*ḍḍi* 引用符を閉じる。

※*ḍḍi*・*ḍḍi*・*ḍḍi* ひび割れ/割れ目を埋める。

※*ḍḍi*・*ḍḍi* 閉め出す。

※*ḍḍi*・*ḍḍi* 鼻をつまむ。

※*ḍḍi*・*ḍḍi* 傘を閉じる。

※*ḍḍi*・*ḍḍi* ①きちっと蓋をする。②しっかりと秘密にする。 *ḍḍi*・*ḍḍi*・*ḍḍi*・*ḍḍi*・*ḍḍi* このドアはよく閉まらない。

※*ḍḍi*・*ḍḍi*・*ḍḍi* 密閉する。

※*ḍḍi*・*ḍḍi*・*ḍḍi*・*ḍḍi* 交通遮断する。

※*ḍḍi*・*ḍḍi* (できものに薬を塗って包帯をする)。

△*ḍḍi*・*ḍḍi*・*ḍḍi* バンドエイド。

※*ḍḍi*・*ḍḍi*・*ḍḍi* 上から重ねて貼る。

※*ḍḍi*・*ḍḍi* 休業する。

※*ḍḍi*・*ḍḍi* 釣り針に餌を付ける。

※*ḍḍi*・*ḍḍi* 舟板の間に詰め物をする。

※*ḍḍi*・*ḍḍi* (ドアを) きちんと閉じない。半ドアにする。

※*ḍḍi*・*ḍḍi*・*ḍḍi*・*ḍḍi* びら/ポスター/はり紙を貼る。

△*ḍḍi*・*ḍḍi*・*ḍḍi*・*ḍḍi* 掲示板。

※*ḍḍi*・*ḍḍi* 開閉する。

△*ḍḍi*・*ḍḍi*・*ḍḍi* バルブ。

※*បិទ*・*រោង*・*ត្រា* 封印する。
 ※*បិទ*・*បាំង* ①隠す。秘密にする。②(道)ふさぐ。*បិទ*・*បាំង*・*ផ្លូវ* (大きい石が)道をふさぐ。
 ※*បិទ*・*ប្រកាស* ポスター/広告を貼る。
 ※*បិទ*・*ប្រហោង* 穴を充填する。
 ※*បិទ*・*ផ្ទាំង* 正札を付ける。
 ※*បិទ*・*ផ្លិត* 扇子をとじる。
 ※*បិទ*・*ផ្លូវ* 道路を閉鎖する。
 ※*បិទ*・*ពូរ* (舟に)ペイントを塗る。
 ※*បិទ*・*ពន* 隠れんぼ。*លេង*・*បិទ*・*ពន* 隠れんぼをする。
 ※*បិទ*・*ព្រំ*・*ប្រទល់* 国境を閉鎖する。
 ※*បិទ*・*ភ្ជាប់*・*ភ្ជា* 張りつける/合わせる。
 ※*បិទ*・*ភ្នែក* 目隠しをする。目を閉じる(←比喩的にも)。(目をつぶって)ウインクする。
△សំឡី・*បិទ*・*ភ្នែក* 眼帯。
 ※*បិទ*・*ភ្លើង* 電灯を消す。*បិទ*・*ភ្លើង*・*បន្ទប់* 部屋の明かりを消す。
 ※*បិទ*・*មាត់* =*បិទ*・*មាត់*・*បិទ*・*ក*。①(自分が)口を閉じる(←比喩的にも)。口を閉じて何も言わない。黙る。②=*បំបិទ*・*មាត់*=*បំបាត់*・*មាត់*。(おどかして/賄賂などで他人に)口を閉じさせる。他人に口を閉じさせ何も言わせない。力ずくで黙らせる/沈黙を守らせる。
△សើច・*បិទ*・*មាត់* 忍び笑いする。
 ※*បិទ*・*មាត់*・*ត្រឡប់*・*ភ្នែក* (脅したり賄賂を贈ったりして)口を閉じさせ目をつぶらせる。
 ※*បិទ*・*មាត់*・*បិទ*・*ក* =*បិទ*・*មាត់*。
 ※*បិទ*・*មាស* 金箔を張る。*ខ្ទក*・*ម្រក្សណ៍*・*បិទ*・*មាស* 黒漆を塗って金箔を張る。*បិទ*・

មាស・*រឡឹង*・*វិញ* 金箔を張り直す。
 ※*បិទ*・*មុខ* ①顔を隠す/覆う。②覆面する(←比喩的にも)。③秘密の。④なかなか正体を表わさない。なかなか解けない(問題)。
△ចំណោទ・*បិទ*・*មុខ* 全く手掛かりのない問題/事件。
△ចំនួន・*បិទ*・*មុខ* (数学)未知数。
△ដី・*បិទ*・*មុខ* (公道に出る道のない土地)。
△លេង・*បិទ*・*មុខ* 鬼ごっこをする。
△សេចក្តី・*បិទ*・*មុខ* 秘密。
△អណ្តើក・*បិទ*・*មុខ* =*អណ្តើក*・*ក្បិត*・*មុខ*。(カメ)オオガメ科, *Cuora amboinensis*, *កៅអី*。
 ※*បិទ*・*រនក* 差し金をさす。
 ※*បិទ*・*រូប* →*សៀវភៅ*・*បិទ*・*រូប* アルバム。
 ※*បិទ*・*រ៉ាង*・*នន* カーテンを閉める。
 ※*បិទ*・*សៀវភៅ* 本を閉じる。
 ※*បិទ*・*សោ*・*ជាប់* 鍵をかける。
 ※*បិទ*・*ស្រោម* →*សំបុត្រ*・*អត់*・*បិទ*・*ស្រោម* 開封の手紙。
 ※*បិទ*・*ស្លាក*・*លក់* 封印する(←遺産, 差し押さえ, など)。
 ※*បិទ*・*ហាង* 店を閉じる。*បិទ*・*ហាង*・*មួយ*・*រយៈ* しばらく店を休業する。*ថ្ងៃ*・*នេះ*・*បិទ*・*ហាង* 本日休業(←商店が)。
 ※*បិទ*・*ទ្រុវ* ボタンをとめる。
 ※*ការ*・*បិទ* 糊。
 ※*ចាក់*・*សោ*・*បិទ* 鍵をかける。
 ※*ចុច*・*កុងតាក់*・*បិទ* 押してスイッチを切る。
 ※*ជ័រ*・*បិទ* 接着剤。パテ。
 ※*ថ្នាំ*・*បិទ* 漆喰。

※*ပိက်·ပိတ်* 開閉する。

※*ပိတ်·ပိတ်* = *ပိတ်·ပိတ်·ပိတ်*. 生き写し/そっくり/瓜二つだ。

※*ပြကလ်·ပိတ်* 終了を告げる。

ပိတ် [pən] (形) ①器用/上手/巧みな。②(酒に)強い。③(方言) = *ပိတ်*. (エ) → *ပိတ်·ပိတ်*. *ပိတ်·ပိတ်·ပိတ်·ပိတ်* 口達者だ。 *ပိတ်·ပိတ်·ပိတ်·ပိတ်* どんなに大きくなったか。

※*ပိတ်·ပိတ်·ပိတ်* 察しが良い。わかりが早い。

※*ပိတ်·ပိတ်* 熟練/熟達した。

※*ပိတ်·ပြကလ်* 器用/上手な。熟練した。手際
のよい。

※*ပိတ်·ပိတ်* それだけ。

※*ပိတ်·ပိတ်·ပိတ်·ပိတ်* それだけで充分だ。

※*ပိတ်·ပိတ်·ပိတ်* それだけで(もまだ不満)。

※*ပိတ်·ပိတ်* 接近して信頼させる。

※*ပိတ်·ပိတ်* 人材。逸材。

ပိတ်·ပိတ် [pən pən] (形) 何回もびよんびよん跳ぶ/びっこをひく。

ပိတ်ပိတ်ကလ် [pe'neə'səip'a'ko:l] (s. pīna + siphā + kula) (名) (植物学) ラン科植物。

ပိတ်·ပိတ် [pəp pəp] (副) かつかつ(←靴の音)。

ပိတ်ပိတ်ကလ် [pepsi'ko'la:] (e. pepsicola) (名) ペプシコーラ。

ပိတ်ပိတ် [pe'ya'vi'əca:] (p. piya + vācā) (名) 丁寧な/美しい言葉。

ပိတ်ပိတ်ပိတ် [pe'ya'vipa'yò:k] (p. piya + vi + payoga) (名) 愛する人/ものからの別離。

ပိတ် [pe'yò:] (エ) (p. piyo < piya). →

ပိတ်·ပိတ်。

ပိတ် [pəl] (形) = *ပိတ်*. ととも/ものすごく早い。猛烈なスピードの。 *ပိတ်·ပိတ်* すこい速さで歩く。

※*ပိတ်·ပိတ်* すばやい。

ပိတ် [bəisa:c] (p. pisāca, s. pisāca) (名) 幽霊。お化け。

※*ပိတ်·ပိတ်* = *ပိတ်·ပိတ်*. 森/山の神(←森に入る前をお願いをして森に入る許可を求める)。

※*ပိတ်·ပိတ်* 悪霊。お化け。

ပိတ်ပိတ်ကလ် [bəisa'ca'sa:h] (s. pisāca + sāstra) (名) 悪魔学。

ပိတ်ပိတ် [biski:] = *ပိတ်ပိတ်*。

ပိတ်ပိတ်ကလ် [pe'ha'ka'rò:k] (p. pihaka + roga) (名) 脾臓炎(?)。

ပိတ်ပိတ် [biftek] (f. bifteck) = *ပိတ်ပိတ်*. (名) ビフテキ。

ပိတ် [bih] (連用) もうちょっとで~するところだ。危うく/すんでのところだ。 *ပိတ်·ပိတ်·ပိတ်* もうちょっとで当たるところだった。 *ပိတ်·ပိတ်·ပိတ်* ようやく間に合った。

※*ပိတ်·ပိတ်* ~ わずかのところで(助かった)。すんでのところで~。

※*ပိတ်·ပိတ်·ပိတ်* ~ すんでのところで~。

ပိတ် [bai] (数) (ok. pi, piy, pī, piy). 3. (動) (抱えるようにして) 抱く。(エ) ①→

ပိတ်·ပိတ်. ②→*ပိတ်·ပိတ်*. ③→*ပိတ်·ပိတ်* (+~). ④

→*ပိတ်·ပိတ်·ပိတ်*. ⑤→*ပိတ်·ပိတ်* (ပိတ်). ⑥→

ပိတ်·ပိတ်·ပိတ် = *ပိတ်·ပိတ်*. *ပိတ်·ပိတ်·ပိတ်* 3倍。

ပိတ်·ပိတ်·ပိတ် 3分の1. *ပိတ်·ပိတ်·ပိတ်* 上

弦3日。 ភាគ់·ជា·បី·កំណាត់ 3つに切る。
 ចម្រើន·វ័យ·បាន·បី·ខួប 大きくなって3才
 になった。 ក្នុង·កំឡុង·បី·ខែ 3か月以内
 に。 ផ្ទះ·បី·ខ្នង ①家3軒。 ②屋根が3つあ
 る家。 ជួន·បី·គ្រាប់ クラブの3 (←トラ
 ンプの)。 បី·ឆ្នាំ·ម្តង 3年に1度。
 ហើរ·បី·ជង 3回叫ぶ。 ទះ·ពីរ·បី·ថ្ងៃ
 2, 3回叩く。 វាល·បី·ថ្ងៃ 3日毎に。
 ពីរ·បី·ម៉ាត់ 2, 3口(言う。 食べる)。
 មួយ·ឆ្នាំ·មាន·បី·រដូវ 1年には季節が3つ
 ある。 ម៉ោង·បី·រសៀល 午後3時。
 វាយ·បី·រំពាត់ 鞭で3回叩く。 វល់·បី·
 ថ្ងៃ·ក្រោយ·មក 3日後に。 បី·កូន·នឹង·
 ទ្រូង 子供を胸に抱える。 អុជ·បី·រណ្តៅ
 3か所に灸をすえる。

- ※បី·ជាន់ → សាច់·បី·ជាន់ 三枚肉。
- ※បី·ជ្រុង ①三角形の。 ②三角形。
- △បន្ទាត់·បី·ជ្រុង 三角定規。
- ※បី·ដណ្តប់ 13。
- ※បី·ត្រកង ①抱く。 ②味方する。
- ※បី·ទ្រ 援助する。
- ※បី·នាក់ → ភ្លោះ·បី·នាក់ = កូន·ភ្លោះ·បី。
 (→ ភ្លោះ·បី)。
- ※បី·បម ①(乳児を抱くように)抱く(←両腕
 にのせる。 掌の上は不可)。 ②面倒を見る。 世
 話する。 大切に育てる。 可愛がる。
- ※បី·បម·ថ្មម·(ថ្នាក់) 可愛がる。 可愛がって
 育てる。
- ※បី·បម·ថ្មម·ព 大切に面倒をみる。
- ※បី·បាច់ 大切に育てる/世話する/面倒をみ
 える。 世話して保護して育てる。 ថែរក្សា·បី·

- បាច់ 世話する。
- △ប្រាក់·ចំណាយ·បី·បាច់·រក្សា·កូន 子供の
 養育費。
- △សិទ្ធិ·បី·បាច់ 親権。
- ※បី·ប្រយោគ → មហា·បី·ប្រយោគ 3級の
 僧。
- ※បី·សន្លឹក = (ដើម)·ថែម=ស្លឹក。(植)
 ムクロジ科アカギモドキ属, *Allophylus*
serrulatus (S)。 アオギリ科, *Tarretia*
javanica (S)。
- ※បី·ស្រទាប់ → សាច់·បី·ស្រទាប់ 三枚肉。
- ※បី·ហត្ថ → ទ្រូង·បី·ហត្ថ 胸幅の広い堂々と
 した体格の。
- ※បី·អធិក きわめて多い。
- ※កង់·បី → រទេះ·កង់·បី 三輪車。
- ※កន្ទុយ·បី → ត្រី·កន្ទុយ·បី 金魚。
- ※ចំណុច·បី (=「…」)。
- ※ឆ្លាត·បី 3つの悪事に溺れる (= ឆ្លាត·ស្រី
 「女に溺れる」, ឆ្លាត·ស្រា「酒に溺れる」,
 ឆ្លាត·វល្ល័យ「博打に溺れる」)。
- ※ដប់·បី 13。
- ※ដប់·ប្រាំ·បី 18。
- ※ទី·បី 第3。
- ※ឆ្មេញ·បី → សម·ឆ្មេញ·បី 3股のフォーク。
- ※ប្រាំ·បី (ok. prampi, prampiy, prampiy,
 prāmpi)。 8。
- ※ប្រាំ·បី·ដណ្តប់ 18。
- ※ភ្លើង·បី → រក្សា·ភ្លើង·បី 仲良く暮らす
 (←家族が)。
- ※ភ្លោះ·បី → កូន·ភ្លោះ·បី = ភ្លោះ·បី·នាក់。
 三つ子。

※*មាន·បី* → *ដើរ·ឲ្យ·មាន·បី·ស្រដី·ឲ្យ* .
មាន·បួន·យក·បង្កើន·ទៅ·ត្រាន់·បាន·ជា·
គ្នា どこかに行く時は3人で行き、話す時は
4人が必要だ、エビでも持って行けば寂しさの
のぎにはなるさ(←こう言われてエビを持って
行き、大蛇に出会って大蛇が先にエビを食べ、
エビが喉に詰まって死んだので命が助かった、
という話がある) .

※*លទ្ធ·បី* 第3位 .

※*សក្តិ·បី* (話) 大尉 .

※*អំណាច·បី* 三権 (= 立法, 行政, 司法) .

បី·ដូច [bai do:c] (前) (たとえば) ~のよ
うな。~と同じの .

បី [pai] (t. បី : pi:) (名) 笛 (← 縦笛) .

(副) 突然にそして速く。 *ឆក់·បី* ぱっとひっ
たくって逃げる .

※*បី·កែវ* (曲) .

※*បី·បបួស* (បី) (← 舌が *បបួស*) .

※*បី·ពក* (បី) (← ពកで作る) .

※*បី·អ* (បី) បីខ្លី (← 太くて短い) .

※*កន្លឹក·បី* (បីのリードの付け根) .

※*ជុំ·បី* បីを吹く .

បីក [pi:k] = *ភីត* .

បីចេង [bi:ce:ŋ] (c. 味精) (名) ① 味の素 .

② 化学調味料 .

បីដង [bi:doŋ] (f. bidon) (名) 水筒 .

បីខា·យាយី [baidiə vi:əyi:] (s. piḍā. -)

(形) = *បីណា·យាយី* . しつこい。うるさい .

うるさくつきまとう。絶えず苦しめる .

បីតកសំណ [pəita'ka'sən] (p. pīta + kasiṇa)

(名) 黄 (→ *កសំណ* 「三界の煩惱を遠離する

ための禅観」) .

បីតជាតិ [pəita'ci:ət] (ps. pīta + jāti) (名)

卵の黄身。卵黄 .

បីតិ [pəiteʔ] (p. pīti) (名) ① 気に入っている

こと。満足。② (*បឋមជ្ឈាន* の第3と、

ទុតិយជ្ឈាន の第1) . ③ 善 (= 正法を行じる

ことを喜びとする。→ *ពរាជ្ឈាន* 「悟りに達す

ための方法」) . (→ *បតិ*) .

※*មាន·បីតិ·លើ* ~ ~が好きだ/気に入って
いる .

បីប [bi:p] (エ) (f. bible) . → *ក្រដាស·បីប* .

បីយរ [bi:yè:] = *បីយរ* .

បីយរ [biyè:] (f. bière) = *បីយរ* . = *ប៊ែរ* .

បីស្កឹ [biski:] (f. biscuit) = *បីស្កឹត* . (名) =

ភី·បីស្កឹ . ビスケット。クッキー .

បីស្កឹក [bi'htek] = *បីហ្កឹក* .

បីស្កឹត [bi'smut] (f. bismuth) (名) ビスマス .

បីក·! [pak] (音) かちり! . びしり! .

※*បីក·ៗ* ぼたぼた (← 滴が垂れる音) .

បីង [bəŋ] (ok. piñ) (名) 湖。沼。 (←

ត្រពាំង より大きい。水の部分が大部分) .

※*បីង·កក* ① (ブロンベンの沼の名) . ②

(*ពាង·កក* の俗) .

※*បីង·ទន្លេ* 湖 .

※*បីង·ទន្លេ·សាប* 太湖。トンレーサーブ湖 .

※*បីង·ពាយណ* 巴拉伊湖 (← アンコールト
ム) .

※*បីង·បូ* 沼 (← *បីង* よりも泥が多い感じ) .

※*បីង·ព្រៃ·អង្គរ* = *បីង·អង្គរ* .

※*បីង·មាត់·ភ្នំ·ភ្លើង* 火口湖 .

※*បីង·រឹង* 干上がった沼 .

※**ပိမ်**·လံဟာဇ (水が溢れて一面に水だらけに
なった湖).

※**ပိမ်**·မ္မိာ် = **ပိမ်**·ဂြဲတ·မ္မိာ်. (周囲に大き
い木が生い茂っている池).

※**ဂြဲတ**·**ပိမ်** (ワニ).

※**ပိမ်**·**ပိမ်** (池の)排水口. 水門.

※**ခံဒာဗ**·**ပိမ်** 沼沢地.

※**ပိမ်**·**ပိမ်** 沼で魚を釣る.

※**ပိမ်**·**ပိမ်** (植)マメ科ネムノキ属,
Albizia lucida (S).

※**မာတ**·**ပိမ်** 池のふち. 沼の岸.

※**သာဂယ**·**ပိမ်** 池の水草.

ပိမ် [pəŋ] (cf. **ဇာပိမ်**) (名) ①=**ပိမ်**·**တိမ်**·
ပိမ်. ②=**ပိမ်**. (植)ヤシ科ナツメヤシ属マ
ライソテツジュロ, Phoenix paludosa (S).

(エ)→**ပိမ်**·**ပိမ်**.

※**ပိမ်**·**ပိမ်** **ပိမ်**をつける.

※**ပိမ်**·**ပိမ်** = **ပိမ်**. ①(山地民族の男が使っ
ている陰部を覆う布). ②パタフライ. 禪.

ပိမ် [bəm] (動)(子供語)①おっぱいを飲む.
②まんまを食べる.

ပိမ် [pəm] (形)=**ပိမ်**. (穴の口から出るか
出ないかの状態になっている).

ပိမ်·**ပိမ်** [pəŋ pəŋ] (音)①ちりんちりん.
りんりん. ②(弓を射る時の弦の音).

ပိမ် [bə:t] (動)(ストローで)吸う. 吸い込
む. (水分を)吸収する. (タバコを)吸う
(←習慣でなく動作). **ပိမ်**·**ပိမ်**·**ပိမ်**·**ပိမ်**
ပိမ် キセルを1回吸う.

※**ပိမ်**·**ပိမ်** →**ပိမ်**·**ပိမ်**·**ပိမ်**·**ပိမ်** **ပိမ်**.

ပိမ်·**ပိမ်** [pə:t pəŋ] (-. t. ပိမ် : pəŋ)

(形)ふくれたりしぼんだりする(←魚の腹の
よう). ②生意気な. 傲慢な. (名)=**ပိမ်**·
ပိမ်·**ပိမ်**.

※**ပိမ်**·**ပိမ်**·**ပိမ်**·**ပိမ်** 腹を激しく膨らませ
たり凹ませたりして呼吸する.

※**ပိမ်**·**ပိမ်**·**ပိမ်** = **ပိမ်**·**ပိမ်**. 風船(←長い
形の).

ပိမ် [pə:n] (形)ぎっしり詰まった. 密生して
いる. **ပိမ်**·**ပိမ်**·**ပိမ်** 草がびっしり生える.

※**ပိမ်**·**ပိမ်** ခိတ်. ခိတ်.

※**ပိမ်**·**ပိမ်** 絶えず. 休みなして. 熱心に.

ပိမ်·**ပိမ်** [pə:p pə:p] (音)(シカなどの鳴き
声).

ပိမ် [pə:m] (副)=**ပိမ်**. 思いがけなく(出会
う). 不意に(現れる).

ပိမ် [bə:] (f. beurre) = **ပိမ်**·**ပိမ်**. (名)バ
ター. **ပိမ်**·**ပိမ်**·**ပိမ်**·**ပိမ်**·**ပိမ်** バターを塗っ
たトースト.

ပိမ် [bə:h] (エ)→**ပိမ်**·**ပိမ်**·**ပိမ်** =
ပိမ်·**ပိမ်**·**ပိမ်**.

ပိမ်·**ပိမ်** [bə:h bə:h] (間)(犬を呼ぶ時の言
葉).

ပိမ် [bək] (動)①(臼で)つく. (米を)つ
く. (槍/げんこつで)突く. (芋を)つきつ
ぶす. ②衝突する(←**ပိမ်**よりも強い). ③
賭ける. **ပိမ်**·**ပိမ်**·**ပိမ်** 叩きつぶして粉にす
る. 細かくつぶす. **ပိမ်**·**ပိမ်**·**ပိမ်** 自動
車同士が衝突する. **ပိမ်**·**ပိမ်**·**ပိမ်**·**ပိမ်**·**ပိမ်**
ပိမ် 自動車事故にあう. **ပိမ်**·**ပိမ်**·**ပိမ်**·**ပိမ်**
ပိမ်·**ပိမ်**·**ပိမ်** 1度に100リエル賭ける.
※**ပိမ်**·**ပိမ်** 臼でついて混ぜ合わせる.

※បុក·ត្រៀម → ត្បាល់·បុក·ត្រៀម (石又は陶製の小さい臼) (←調味料をつきつぶす)。

※បុក·ចូល 真つすぐ素早く入る。突入する。

※បុក·ដើម·ទ្រូង = បុក·ពោះ· (ជក·១)。

※បុក·ថ្នាំ 葉を粉にする。

※បុក·ថ្ម → ថ្មល់·បុក·ថ្ម 砂利をまいて固めた道路。

※បុក·ទម្លាយ (ドアを) 体当たりして破る。

※បុក·ទម្ងន់·ព្រំ·ប្រទល់ 国境を突破する。

※បុក·ទំពា → ស៊ី·ចក·បុក·ទំពា 貧富を共にする。

※បុក·បង្ហាប つき固める(←地面を)。
បុក·ដី·បង្ហាប 地を固める。

※បុក·ពោះ· (ជក·១) = បុក·ដើម·ទ្រូង。
(緊張して) ときどきする。

※បុក·ពោះ·គិប·១ 胸がときどきする。

※បុក·មនស្ស → ទ្បាន·បុក·មនស្ស 車が人をはねる。

※បុក·មេស = អំបិល·(បុក)·មេស。(塩とトウガラシとを混ぜてつきつぶしたもの)。

※បុក·មេញ 苦しむ。

△ធ្វើ·ទុក·បុក·មេញ ひどくいじめる。苦しめる。虐待/折檻/迫害する。責めさいなむ。大変心配をかける。

※បុក·វត ①何回もつつく/突っ込む。②侵略/侵入する。

※បុក·ល្បក (曲)。

※បុក·ល្បី (食べ物) (←まだ青いパイヤを千切りにしてトウガラシなどの調味料を入れて叩いてつぶしたもの)。

※បុក·ស្រូវ ①米をつく。②(曲)。

※បុក·ស្លា → ត្បាល់·បុក·ស្លា ピンロージをつく臼(←小さい。両手に持てる位の大きさ)。

※បុក·អង្ករ 精白するために臼で米を搗く。

※កាពី·បុក (酸っぱいものを混ぜて味をつけたカティ)。

※ត្រាប់·វៃ·បុក·បុក 魚雷。

※រើយ·បុក = រើយ·ប៉ះ。(トウモロコシなどの種子を入れるための穴を掘る棒)。

※ត្បាល់·បុក すり鉢(←つきつぶすため)。

※មេស·បុក 粉にしたトウガラシ。

※ស្លា·បុក = ស្រី·ចណ្ណ (王)。つぶしたピンロージ。

※អង្ករ·បុក ついた米。

បុក [pok] (副) ①じっと動かずに。おとなしく。②べたっとくっつけて(置く)。べたっと(座る)。(音) (【ត្រ【ដោកなどの音)。

(エ) ①→បុក·ប៉ិន。②→បុក·ពើក。

អង្ករ·បុក·ត្រង់·រន·ឯង さっとここに座る。

※បុក·១ = បុក·១。(【ត្រ【ដោកなどの音)。

បុក·ប៉ិន [pok pə:n] (副) 絶えず。休みなしで。熱心に。

បុក·ពើក [pok pə:k] (名) (曲)。

បុក·ចាយ [pokca:i] (エ) (v. bóc chài)。→ទុក·បុក·ចាយ。

បុគ្គល [bokk'ɔl] (p. puggala) (名) ①個人。人。②死体。 រំលោភ·រើ·រូប·កាយ·និរន្ត·ទ្រព្យ·នៃ·បុគ្គល·ម្នាក់·១ 個人の身体と財産を侵害する。 ចរិត·នៃ·បុគ្គល·ម្នាក់·១ 個性。

②死体。 រំលោភ·រើ·រូប·កាយ·និរន្ត·ទ្រព្យ·នៃ·បុគ្គល·ម្នាក់·១ 個人の身体と財産を侵害する。 ចរិត·នៃ·បុគ្គល·ម្នាក់·១ 個性。

※បុគ្គល·ថាមវន្ត 実力者。

※**បុគ្គលថ្មី** 新職員。ទទួលយកបុគ្គលថ្មី
 新人を採用する。
 ※**គន្លឹះបុគ្គល** 個人部(←民法の)。
 ※**ចំអាសបុគ្គល** = ចំអាសខ្សែច。①死体に
 ついているこの世の垢。②死体の垢を洗い落と
 す。湯灌する。
 ※**រដាយបុគ្គល** ①→**កម្លាំងរដាយបុគ្គល**
 (代りに弁済する)保証人を立てて保証する。
 ②→**កិច្ចធានារដាយបុគ្គល** 保証人を立て
 て保証すること。③→**ប្រាតិភោគរដាយ**
បុគ្គល 保証人をたてて保証すること。
 ※**រំបុគ្គល** 遺体を白布(=ស្រូវ)で巻く。
 ※**សិទ្ធិលើបុគ្គល** (人に関する権利)(←二
 者の一が債権者に、他の一が債務者になる権利
 など)。

បុគ្គលនិយម [bokkəə'ləə'ni'yòm] (p. puggala
 +niyama) (名) 個人主義。

បុគ្គលប្បញ្ញត្តិ [bokkəə'ləə'baŋnat] (p.
 puggala + paññatti) (名) 人施没論(=
 គ្រូបិដក「三藏経」の**អភិធម្មបិដក**「論藏」
 の第4)。

បុគ្គលភាព [bokkəə'ləə'p'irəp] (p. puggala +
 bhāva) (名) (法律)「人」であること(←
 法人も**បុគ្គលភាព**をもつ)。

បុគ្គលាធិដ្ឋាន [bokkəə'li'ət'itt'a:m] (p.
 puggala + adhiṭṭhāna) (名) ①具体的な事柄を
 あげて説明すること(→**ធម្មាធិដ្ឋាន**)。②
 (文法)動作者。

បុគ្គលិក [bokkəə'luk] (p. puggalika) (名)
 スタッフ。メンバー。職員。～員。(形)(集
 団ではなく)個人の。ថែកម្មនិវាសន៍។

បុគ្គលិកម្នាក់ៗ 社員それぞれに仕事を割り
 当てる。បញ្ជូនបុគ្គលិក 職員を派遣する。

※**បុគ្គលិកក្របខ័ណ្ឌ** 正社員。

※**បុគ្គលិកក្រុមហ៊ុន** 会社員。

※**បុគ្គលិកគ្រហស្ថ** 在家である人。

※**បុគ្គលិកទិន្និក** 日給の職員。

※**បុគ្គលិកនាវាចរ** 乗組員。

※**បុគ្គលិកមានក្របខ័ណ្ឌ** 正社員。

※**បុគ្គលិករដ្ឋការ** 公務員。

※**បុគ្គលិកស្ថានីយរថភ្លើង** 駅員。

※**ការិយាល័យបុគ្គលិក** 人事課。

※**បញ្ជីបុគ្គលិក** 職員名簿。

※**លក្ខន្តិកៈបុគ្គលិក** 職員服務規定。

※**អភិបាលបុគ្គលិក** 職員を管理する。

បុគ្គលិកទាន [bokkəə'li'ka'ti'ə:n] (p. puggalika
 +dāna) (名) 特定の僧個人への寄進。

បុគ្គលិកភាព [bokkəə'li'ka'p'irəp] (p.
 puggalika + bhāva) (名) ①個人であること。
 ②プライベート。

បុគ្គលិកលក្ខណៈ [bokkəə'li'ka'ləəkk'a'na'] (p.
 puggalika + lakḥaṇa) (名) 個性。人格。

※**បុគ្គលិកលក្ខណៈគតិយុត្ត** 法人格。

※**ទ្វយការនៃបុគ្គលិកលក្ខណៈ** 二重人格。

ប៉ែង [pəŋ] (動) 計る(←大きな荷物の重さ
 を)。②祝儀を貰う(←賭けて勝った人におごっ
 てもらう。金持ちの人と一緒に歩いていて、そ
 の金持ちの人の買物に自分の買物も含めて代金
 を払って貰う。など)。(音)=**ប៉ែង**。ごつん。

※**ជញ្ជីងប៉ែង** 台秤(←大きい荷物を計る)。

បូច [boc] (動) (鼻を)つまんでひっぱり。

ប៉ូច [poc] (エ) ①→**ទ័លប៉ូច**=**ទាលប៉ូច**。

②→*ආලංචිතං*.

චුච්චි [pocč'a'] (p. *puccha*<*pucchati*) (動)
疑問を持つ(→*සුච්චි*, *චුච්චි*, *චුච්චි*「学問の秘訣」).

චුච්චිනි [pocč'a'na'] (p. *pucchana*) (名)
(文法) 疑問.

චුච්චිනිසාහිතං [pocč'a'na'saḥita] (p. *pucchana*
+*sañña*) (名) 疑問符(=「?」).

චුච්චිනා [pocč'a'na:] (p. *pucchana*) (名) 質
問.

චුච්චා [pocč'a:] (p. *pucchā*) (名) 質問.(動)
質問する.

චුච්චාධි [pocč'a'vi'thi:] (p. *pucchā*+*vidhi*)
(名) ①質問による教育方法. ②質問方法.

චුච්චා [boḥḥa'] (p. *puñña*) (モ) 善. 功德.

චුච්චාකම [boḥḥa'kam] (p. *puñña*+*kamma*)
(名) 善い行い(←*චුච්චාකම*の反対).

චුච්චාකිරියා [boḥḥa'ke're'ya:] (p. *puñña*+
kiriya) (名) 善を行うこと.

චුච්චාකිරියාවත්ථු [boḥḥa'ke're'ya'vattho'] (p.
puñña+*kiriya*+*vatthu*) (名) 幸福/徳を生む
善行(= *චුච්චාකිරියාවත්ථු*:「施しをすることによって
生じる徳」, *චුච්චාකිරියාවත්ථු*:「戒律を守ることによ
って生じる徳」, *චුච්චාකිරියාවත්ථු*:「仏法を思うこと
によって生じる徳」, *චුච්චාකිරියාවත්ථු*:「他人
を尊敬し謙遜に振る舞うことによって生じる
徳」, *චුච්චාකිරියාවත්ථු*:「善を行うことに努力
することによって生じる徳」,
චුච්චාකිරියාවත්ථු:「仏法を伝えることによ
って生じる徳」, *චුච්චාකිරියාවත්ථු*:「仏法を学ぶ
ことによって生じる徳」, *චුච්චාකිරියාවත්ථු*:「善

果を他人に与えることによって生じる徳」,

චුච්චාකිරියාවත්ථු:「善果を他人からもらう
ことによって生じる徳」, *චුච්චාකිරියාවත්ථු*:「正
見, 即ち物事を正しく理解することによって生
じる徳」の10).

චුච්චාකිරියාවත්ථු [boḥḥa'kakk'aet] (p. *puñña*+*khetta*)
(名) = *චුච්චාකිරියාවත්ථු*. 福を産み出す田. 福田
(= *චුච්චාකිරියාවත්ථු*, *චුච්චාකිරියාවත්ථු*, *චුච්චාකිරියාවත්ථු*の3
つ).

චුච්චාකිරියාවත්ථු [boḥḥa'daecēḥ] (p. *puñña*+*s.*
tejaḥ) (名) 善行の力. 善行から生まれる力.

චුච්චාකිරියාවත්ථු [boḥḥa'tuṇ] (p. *puñña*+*dina*) (名)
= *චුච්චාකිරියාවත්ථු*. 祭日.

චුච්චාකිරියාවත්ථු [boḥḥa'ni'ti'] (p. *puñña*+*nidhi*)
(名) 心に奥深く埋め込まれた善行(←誰にも
盗めないもの).

චුච්චාකිරියාවත්ථු [boḥḥa'ri'asai] (p. *puñña*+*raṣi*)
(名) 前世における善根の集積.

චුච්චාකිරියාවත්ථු [boḥḥa'li'ap] (p. *puñña*+*labha*)
(名) 善徳を得ること. 善果として財産を得る
こと.

චුච්චාකිරියාවත්ථු [boḥḥa've'adai] (p. *puñña*+*vati*<
vant). (*චුච්චාකිරියාවත්ථු*の女性形).

චුච්චාකිරියාවත්ථු [boḥḥa'vān] (p. *puñña*+*vant*) (形)
福のある.(名) 福のある人.

චුච්චාකිරියාවත්ථු [boḥḥa'vāntai] (p. *puñña*+*vanti*<
vant). (*චුච්චාකිරියාවත්ථු*の女性形).

චුච්චාකිරියාවත්ථු [boḥḥa'vi'ba:] (p. *puñña*+*vipāka*)
(名) 善果.

චුච්චාකිරියාවත්ථු [boḥḥa'vutt'i'] (p. *puñña*+*vuḍḍhi*)
(名) 善行が沢山あること. 沢山積善している

こと。

បុណ្យសម្បទា [boŋŋa'sampa'tiə] (p. puñña + sampadā) (名) 福/善を沢山持っていること。

បុណ្យសម្មារ [boŋŋa'səmp'iriə] (p. puñña + sambhāra) (名) ①善を積むこと。②地位から生じる力。

បុណ្យសិរី [boŋŋa'se'rai] (p. puñña + siri) (名) 善から生まれる幸福/吉祥。

បុណ្យប្រទ័ [boŋŋa'ruət] (p. puñña + s. ṛddhi) (名) 善の威力。

បុណ្យានិសង្ស្យ [boŋŋa'ni'soŋ] (p. puñña + ānisaṃsa) (名) 善業のおかげで幸せを得ること。

បុណ្យានុភាព [boŋŋa'nu'p'iəp] (p. puñña + ānubhāva) (名) 善の力。

បុណ្យាភិវិហារ [boŋŋa'p'i'ni'ha:] (p. puñña + abhinīhāra) (名) ①欲望を満足させてくれる善。②福を求める気持ち。

បុណ្យាភិសង្ខារ [boŋŋa'p'i'soŋk'a:] (p. puñña + abhisaṅkhāra) (名) 善によって生じるもの全て。

បុណ្យាភិសន្តៈ [boŋŋa'p'i'səntəə'] (p. puñña + abhisanda) (名) 福が絶えず到来すること。

បុណ្យារិក [bondəə'ruək] (ps. puṇḍarīka) = បុណ្យារិក。(名) ①白蓮。②白いマンゴー。③(仏教説話中のゾウの種類10の中の一つ)。

③(稀)トラ。

បុណ្យារិក [bondəə'ri:k] = បុណ្យារិក。

បុណ្យាកាយ [ponna'ka:i] (p. puṇḍa + kāya) (名) 成虫(←昆虫の)。

បុណ្យាកាល [ponna'ka:l] (p. puṇḍa + kāla)

(名) 成虫になった時 (=昆虫の成体)。

បុណ្យាទត [ponna'tu:t] (p. puṇḍa + dūta) (名) 全権委員。

បុណ្យាភាព [ponna'p'iəp] (p. puṇḍa + bhāva) (名) いっぱいであること。充滿。充実。

បុណ្យា [ponna:] (<បុន+ណា) (副) どれだけ。 រន្ទាបុណ្យារីដរ どれ位寒いですか。

※A・បុណ្យា・B・បុណ្យា AするだけそれだけB。

បុណ្យា [ponnəŋ] (<បុន+ប្រា) (副) ①それだけ。②ほんの。 60ភាគរយបុណ្យា

ほんの60パーセント。 សព្វថ្ងៃការ

គ្រប់បុណ្យាភិក្ខុមនុស្ស 男の子

こともできない。 ការបុណ្យាភិក្ខុអី!

そんなこと朝飯前だ。 កុំប្រសូត្រឡាស់

មិនសមថ្ងៃបុណ្យាមិនកើត 男の子

のくせにたったこんなことができないなんて!

អស់ល្បួតបុណ្យារហ័យ これ以上吐って

も無駄だ。

※A・បុណ្យា・B・បុណ្យា AするだけそれだけB。

※គត្រឹមបុណ្យា これで終り。

※មិនត្រឹមតែបុណ្យា ただ単に~だけではなく。

បុណ្យា [ponneh] (<បុន+ន) (副) これだけ。 មានកុំផ្លែបុណ្យារហ័យ

もうこんなに大きい子供がいるのね。

※តែបុណ្យា これ/それだけ。ただそれだけ。

※តែបុណ្យាឯង ただそれだけさ。

បុណ្យា [ponnəh] (<បុន+នា) (副) ①それだけ。②(~した)だけ。

※តែបុណ្យា ただそれだけ。

បុណ្យ [bon] (s. puṇya) (ok. punya も、

pūnya も) (名) ①徳。善徳。②儀式。③祭。

※**បុណ្យភិក្ខុ** **カティン祭** (=僧に布地を寄進する儀式で、**ភិក្ខុកាល**「カティナ期間」中に行われる)。

※**បុណ្យកាន់បិណ្ឌ** = **បុណ្យដាក់បិណ្ឌ** (祭り) (←7つの寺を巡るなど、**ភ្នំបិណ្ឌ**の中のひとつで、**ទ្របទ**の月下弦1日から15日までに行う)。

※**បុណ្យកុសល** 善業。善行。

※**បុណ្យខួប** ~ 周年記念祭。~回忌 (←1週間後や3ヶ月後のも)。**បុណ្យខួប១០០ឆ្នាំ** 百年祭。

※**បុណ្យខួបកំណើត** 誕生日パーティー。

※**បុណ្យខ្មោច** 葬式。

※**បុណ្យគេ** → **ពិធីបុណ្យគេ** 他人の好意 / 親切に頼る。

※**បុណ្យចម្រើនអាយុ** 誕生日パーティー。

※**បុណ្យចូលឆ្នាំ(ថ្មី)** 正月祭。

※**បុណ្យចូលវស្សា** → **ថ្ងៃបុណ្យចូលវស្សា** 雨安居に入る祭日。

※**បុណ្យចេញវស្សា** → **ថ្ងៃបុណ្យចេញវស្សា** 雨安居の終る祭日。

※**បុណ្យច្រត់ព្រះនង្គ័ល** → **ពិធី(បុណ្យ)ច្រត់ព្រះនង្គ័ល** = **វប្បមង្គល** = **វប្រមង្គល**。(儀式) (←**ពិសាខ**の月黒分4日に、王がその年初めて田を犁ですいて豊作を祈願する)。

※**បុណ្យជាតិ** 国の祭り。**ថ្ងៃបុណ្យជាតិ** 国の祭日。

※**បុណ្យដាក់បិណ្ឌ** = **បុណ្យកាន់បិណ្ឌ**。

※**បុណ្យដារ** = **ដារ**。法事。追善供養。

※**បុណ្យដុតដារ** 火葬の儀式。

※**បុណ្យតាំងភ័ក្តិ** (国王の誕生日に行われていた宝物や諸国物産の展示会) (←政府の諸機関、各省等が各地方の特産物などを宮殿に展示し、余興に花火やイルミネーションで飾り物を作って競い合ったりする)。

※**បុណ្យតាំងផលិតផល** 物産展/フェア。

※**បុណ្យថ្ងៃកំណើត** 誕生日パーティー。

※**បុណ្យទាន** 祭り。

※**បុណ្យទានសមាស** 毎年1回行われる祭り。

※**បុណ្យបរិណតកន្ទាន់** = **បរិណតកន្ទាន់** = (បុណ្យ)・**បរិណត**・**ប្រទីប** = (បុណ្យ)・**លយ**・**ប្រទីប**。灯籠流し (←娘を飲んだワニのために、**កន្ទាន់**に供え物をのせて水に流す)。

※**បុណ្យបរិណត**・**ប្រទីប** = **បរិណត**・**ប្រទីប** = **បុណ្យបរិណតកន្ទាន់**。

※**បុណ្យប៉ាក** 復活祭。イースター。

※**បុណ្យបូជាសព** 葬式 (←火葬)。

※**បុណ្យផ្កា** = **វេហ៍ផ្កា**。(祭り)。

※**បុណ្យព្រៃសី** (前世での善業の結果としての現世の幸運)。

△**ផ្សងបុណ្យព្រៃសី** = **ផ្សងបុណ្យ**。

※**បុណ្យភ័ក្តិ** 幸運。

※**បុណ្យភ្នំបិណ្ឌ** (祭り) (←日本の盆にあたる)。

※**បុណ្យវត្តក** 記念祭。

※**បុណ្យវត្តកថ្ងៃកំណើត** 誕生日パーティー。

※**បុណ្យលយ**・**ប្រទីប** = **លយ**・**ប្រទីប** = **បុណ្យបរិណតកន្ទាន់**。

※**ပုဂ္ဂလိက** (儀式) (←1度埋葬した遺体を掘り出して洗骨して壺に納める).

※**ပုဂ္ဂလိက** ①名譽. ②位階. (官吏の)階級.

△**ပုဂ္ဂလိက** 地位を失う.

※**ပုဂ္ဂလိက** = **ပုဂ္ဂလိက**. 没後百日目の法要.

※**ပုဂ္ဂလိက** = **ပုဂ္ဂလိက**.

※**ပုဂ္ဂလိက** 葬式. **ပုဂ္ဂလိက** 葬式をする.

※**ပုဂ္ဂလိက** = **ပုဂ္ဂလိက**. (儀式) (←新築の家に住みはじめるときに行う).

※**ပုဂ္ဂလိက** 競漕祭. 競渡祭.

※**ပုဂ္ဂလိက** 権限.

※**ပုဂ္ဂလိက** 追善供養. **ပုဂ္ဂလိက** 先祖の追善供養をする.

※**ပုဂ္ဂလိက** 独立記念日.

※**ပုဂ္ဂလိက** 地位や身分を恐れる.

※**ပုဂ္ဂလိက** 不運. 不幸.

※**ပုဂ္ဂလိက** → **ပုဂ္ဂလိက** 祭りのオーガナイザー.

※**ပုဂ္ဂလိက** 恵み. おかげ.

※**ပုဂ္ဂလိက** 仏徳.

※**ပုဂ္ဂလိက** 情/慈悲心のある. 寛大な.

※**ပုဂ္ဂလိက** 祭日で休む.

※**ပုဂ္ဂလိက** = **ပုဂ္ဂလိက**. **ပုဂ္ဂလိက**の主催者.

※**ပုဂ္ဂလိက** 運命に従って.

※**ပုဂ္ဂလိက** 運にまかせて. なるようになるとして.

※**ပုဂ္ဂလိက** 祭日. 休日.

※**ပုဂ္ဂလိက** 零落する.

※**ပုဂ္ဂလိက** ①善根をつむ. ②祭/儀式をする.

※**ပုဂ္ဂလိက** → **ပုဂ္ဂလိက** 祭りの最後の日.

※**ပုဂ္ဂလိက** (寺院建築やカティンの時などに**ပုဂ္ဂလိက**をするようにすすめる). 勧進する.

※**ပုဂ္ဂလိက** 善行の報い.

※**ပုဂ္ဂလိက** 地位が上の人に調子を合わせる/の機嫌をとる.

※**ပုဂ္ဂလိက** 祭りの主催者となる.

※**ပုဂ္ဂလိက** 幸福に導く善い行い.

※**ပုဂ္ဂလိက** (運) 運を天にまかせて行う. 運を試す. (= **ပုဂ္ဂလိက**に力を貸してくれと祈りつつ~する).

※**ပုဂ္ဂလိက** 儀式. 式典. 祭りの儀式.

※**ပုဂ္ဂလိက** = **ပုဂ္ဂလိက**.

○**ပုဂ္ဂလိက** ①幸運のある. ②高貴な. 品の
ある. ③高位の.

△**ပုဂ္ဂလိက** 仏陀.

△**ပုဂ္ဂလိက** 高貴な/品位のある性格.

△**ပုဂ္ဂလိက** = **ပုဂ္ဂလိက**.

※**ပုဂ္ဂလိက** 善根を得る (←他人に親切をすることにより).

※**ပုဂ္ဂလိက** 儀式の必要品.

※**ပုဂ္ဂလိက** 儀式の時の建物.

※**ပုဂ္ဂလိက** 善徳にふさわしい.

※**ပုဂ္ဂလိက** ①徳の持主. ②儀式/祭りの主

催者。

※**ສາລາ·ບຸຸດາງ** (寺の中の建物) (←葬式な
どに使う)。

※**ໂສຽໂສໂສ·ບຸຸດາງ** 自分の地位/身分に酔う。

※**ໂສຽ·ບຸຸດາງ** = **ບຸຸຕາເກຸສຸ**. 福を産み出す田。
福田 (= **ສະຕຸຕາຕູ**, **ບຸຸເຮັກຕູ**, **ສະບາສຸດ**
3つ)。

※**ເຮັງໂສໂສ·ບຸຸດາງ** = **ເຮັງໂສໂສ·ບຸຸດາງ·(ເຮັງໂສໂສ)·**
ສະກິ = **ເຮັງໂສໂສ·ສະກິ**. ①階級が上がる。昇任す
る。②出世する。

※**ເຮັງໂສໂສ·ບຸຸດາງ·(ເຮັງໂສໂສ)·ສະກິ** = **ເຮັງໂສໂສ·**
ບຸຸດາງ。

※**ສຸກ·(ຍາສ)·ບຸຸດາງ** (前世の行いの報いと
して) 幸運を多くもつ人。

※**ສະສະ·ບຸຸດາງ** 幸運のない。

ບຸຸດາງຈິສ [bonya'tuən] (s. puṇya + dina) (名)
= **ບຸຸຕາຈິສ**. 祭日。

ບຸຸຕີ [but] (<t. ບຸຸຮາກາມ : bṛ̥sāra:k'am)
(名) 黄玉。トパーズ。

ບຸຸຕີ [pot] (エ) → **ບຸຸຕີ·ບຸຸຕີ**。

ບຸຸຕີ [bot] (p. putta). = **ບຸຸຕີ**。

ບຸຸຕີຄາຕ [botta'p'i'əp] (p. putta + bhāva)
(名) (～)の子供であること (←嫡出, 非嫡
出, 養子を問わず実際の親子関係。正式に結婚
していない場合は姦通や強姦も含めて認知で定
まる)。 **ບຸຸຕີກັກ·ສິຕີ·ບຸຸຕີຄາຕ** 子である
ことを否認する。

※**ບຸຸຕີຄາຕ·(ຍາສ)·ຂາສ·ສູາ** (婚姻届の出
ている夫婦の子であること)。嫡出子であるこ
と。

※**ບຸຸຕີຄາຕ·ສະສະ·ຂາສ·ສູາ** (婚姻届の出していな

い親の子であること)。私生児/庶子であるこ
と。

ບຸຸຕີລາຕ [botta'li'əp] (p. putta + lābha) (名)
子を得ること。

ບຸຸຕີວິບຸຸເຮັກ [botta'vippa'yò:k] (p. putta +
vi + payoga) (名) 子供との別離。

ບຸຸຕີ [botta:, potta:] (p. puttā) (名) 子供
(←複数。男女とも)。

ບຸຸຕີ [bot] (s. putra) (ok. pūtra も) (名)
= **ບຸຸຕີ**. ①子供。②息子。

※**ບຸຸຕີ·ບຸຸຮາຍາມາ**: (書) = **ກຸສ·**
ບຸຸຮາຍາມາ:. 父の死後に生れた子。

※**ບຸຸຕີ·ບຸຸສ** 男の子。息子。

※**ບຸຸຕີ·ກິຣາ** 妻子。 **ເຮັງໂສໂສ·ບຸຸຕີ·ກິຣາ**
妻子を養う。

ບຸຸຕີຄາ [bottra:] (s. putra). (ບຸຸຕີの複数)。

ບຸຸຕີຄາຕິສ [bottra't'i:n] (s. putra + adhīna)
(名) 考えも仕事も全てを子供に頼る人。

ບຸຸຕີຄາສຸໂສ [bottra'nu'kr'ò'h] (s. putra +
anugraha) (名) 子供たちへの慈悲。

ບຸຸຕີຕີ [bottra'i] (s. putrī) (名) 女兒。娘。

ບຸຸຕີຊຸສ [po't'occ'òn] (p. puthu + jana) (名)

①いつもわあわあ急きたてて迷惑をかける人。

②悟れずに煩惱を持っている人。凡人。凡夫。

(形) 平凡な。(→**ບຸຸຕີຊຸສ**)。

※**ບຸຸຕີຄາຕ·ບຸຸຕີຊຸສ** 普通の学者。

※**ບຸຸຕີ·ບຸຸຕີຊຸສ** 普通の罪。

ບຸຸຕີ [pon] = **ບຸຸຕີ** (方言)。(形) ～と同じ位の

(大きさ。サイズ。重さ。年齢)。(エ) ①→

ບຸຸຕີ·ບຸຸຕີ。②→**ບຸຸຕີ·ບຸຸຕີ**。

※**ບຸຸຕີ·ກິຣາ** → **ໂສໂສ·ຍາສ·ເຮັກ·ບຸຸຕີ·ກິຣາ**

puna + s. prajā + p. abhivaḍḍhana) (名) 再
入植。

ပုဒ်တၢ်ပွဲ [po'na'p'òp] (p. puna + bhava) (名)
再生。復活。

ပုဒ်တၢ်ကမ္မ [po'na'p'i'əvəə'kam] (p. puna +
bhāva + kamma) (名) 若返り。再生。(土地
の) 改良。

ပုဒ်တၢ်ကရ [po'na'p'i'əvəə'ka:] (p. puna +
bhāva + kara) (形) 再生的。(名) 再生者。

ပုဒ်တၢ်ယထုပုဒ်တၢ်ယကမ္မ [po'na'yò't'u'pa'ni'yəə'kam]
(p. puna + yodha + upaniya) (名) 再軍備。

ပုဒ်တၢ်တြိတိ [po'na'ri'əpruət] (s. punar + āvṛtti)
(名) ①修正。②再検討。

※ဒုတိယပုဒ်တၢ်တြိတိ 再審の訴え。

ပုဒ်တၢ်တြိတိနိယမ [po'na'ri'əprutte'ni'yòm] (s.
punar + āvṛtti + niyama) (名) 修正主義者。

ပုဒ်တၢ်ဂွီ [po'na'rūk] (s. punar + ukti) (名) 繰
り返し。

ပုဒ်တၢ်ပိယာណန္တိ [po'na'ru'pe'ya'nat] (p. puna
+ rūpiya + āṇatti) (名) 戻り手形の振り出し。

ပုဒ်တၢ်ဒွါ [po'na'vut] (p. puna + vuḍḍhi) (名)
ルネッサンス。文芸復興。

ပုဒ်တၢ်ဒွါလိပာ [po'na'vutt'i'selpa'] (p. puna
+ vuḍḍhi + s. śilpa) (名) ルネッサンス。文
芸復興。

ပုဒ်တၢ်သုတၢ်သကာ [po'na'sappi'əvut't'əə'ka:] (p.
puna + sabba + āvudha + kāra) (名) 再武装。
再軍備。

ပုဒ်တၢ်သမ္မုဗ္ဗိယ [po'na'sa'muccai] (p. puna +
samuccaya) (名) 再建。

ပုဒ်တၢ်သုတၢ်သကာ [po'na'st'a'pa'na:] (p. puna + s.

sthāpanā) (名) 再建。(動) 再建する。

ပုဒ်တၢ်သုတၢ်သကာ [po'na'nu'vi'əti:] (p. puna + anuvādi
< anuvādin < { anuvāda + in }) (名) (学校の)
助教。復習教師。

ပုဒ်တၢ်သုတၢ်သကာ [po'na'p'i'vəət] (p. puna +
abhivaḍḍhana) (名) (1度減ったものを) 再
び人や動物をふやすこと。

ပုဒ်တၢ်သုတၢ်သကာ [po'na'vəə'ta:] (p. puna + s.
avatāra) (名) ①神のうつしみ(現身)。②
死後に魂が他の個体に宿ること。

ပုဒ်တၢ်သုတၢ်သကာ [po'na'ha'ra'na'kam] (p.
puna + āharaṇa + kamma) (名) 再輸入。

ပုဒ်တၢ်သု [pontaē] (接) しかし。

※ကံပုဒ်တၢ်သု သို့မဟုတ် သို့မဟုတ် (←ပုဒ်တၢ်သု
より) 意味が強い。

ပုဒ်တၢ်သု [bonni'ə'] (p. punnāga). = ပုဒ်တၢ်သု။

ပုဒ်တၢ်သု [ponma:n] (< ပုဒ်တၢ်သု + မာ) (数) いく
つ。どれだけ。いくら(ですか。も経たないう
ちに。でもいい)。

※ပုဒ်တၢ်သုဝါ 何か月。 ဝါလိပာပုဒ်တၢ်သုဝါ
ဝါလိပာ 何か月かたって。

※ပုဒ်တၢ်သုဝါ 何年。何才。 ပုဒ်တၢ်သုဝါမာ
何年前に。 မာပုဒ်တၢ်သုဝါ 年齢は
何才ですか。

※ပုဒ်တၢ်သုဝါ 何日間。

ပုဒ်တၢ်သုဝါမာပုဒ်တၢ်သုဝါ その後何日もしないう
ちに。

※ပုဒ်တၢ်သုဝါမာပုဒ်တၢ်သုဝါ 数日後に。

※ပုဒ်တၢ်သုဝါမာပုဒ်တၢ်သုဝါ 何日後になると。

ပုဒ်တၢ်သုဝါမာပုဒ်တၢ်သုဝါ 何日後にな

(名) 立見席。

ပုဏ္ဏဲသိမ် [bopp'a'sai] (p. puppha+āsaya)

(名) 花に住む(昆虫)。

ပုဏ္ဏဲ [hoppèə'] (p. pubba) (モ) 前。昔。当

初。第一。

ပုဏ္ဏဲကဏ္ဍာ [boppèə'ka'ta:] (p. pubba+kathā)

(名) ①序言。②開会の辞。

ပုဏ္ဏဲကမ္မ [boppèə'kam] (p. pubba+kamma)

(名) 前世の業。

ပုဏ္ဏဲကိရိယာ [boppèə'ki:] (p. pubba+karaṇa)

(名) 前準備。

ပုဏ္ဏဲကရိယာ [boppèə'ka're'ni:] (p. pubba+kāriṇī

<kāriṇī). (ပုဏ္ဏဲကရိယာの女性形)。

ပုဏ္ဏဲကရိယာ [boppèə'ka'rōi] (p. pubba+kāriṇī

kāriṇī) (名) 以前に援助を与えてくれた人(= 子供に対する両親、弟子に対する師匠、僧に對する仏陀、人民に對する王、など)。

ပုဏ္ဏဲကာလပရိဝေဇာ [boppèə'ka'la'pa'recc'aet]

(p. pubba+kāla+pari+cheda) (名) 前日

付。事前日付。 ပုဏ္ဏဲကာလပရိဝေဇာ 事前日付をする。

ပုဏ္ဏဲကိစ္စ [boppèə'kəc] (p. pubba+kicca) (名)

=ပုဏ္ဏဲကိစ္စာ. ①入門。最初のコース。②前準備。

ပုဏ္ဏဲကြိယာ [boppèə'kra:] (p. pubba+s. kraya)

(動) 先取する。先買する。

※ပုဏ္ဏဲကြိယာ 先取權。先買權。

ပုဏ္ဏဲကြိယာ [boppèə'krət] (p. pubba+s.

kr̥tya). =ပုဏ္ဏဲကြိယာ.

ပုဏ္ဏဲဓာမိယာ [boppèə'ki'əmi:] (p. pubba+gāmi

gāmiṇī) (形) 先行する。先例の。(名) 前に

行った行い。

ပုဏ္ဏဲဇာတိ [boppèə'ca'rət] (p. pubba+carita)

(名) この世での報いになっている前世の行い。

ပုဏ္ဏဲဇာတိယာ [boppèə'ca're'ya:] (p. pubba+

cariyā) (名) この世の運命に影響を与えている前世の行い。

ပုဏ္ဏဲဇာတိ [boppèə'c'əṇ] (p. pubba+jana) (名)

先祖。

※ဧကရာဇ်သိင်္ဂုဏ်းသောဗ္ဗိယာယောဂံ 直系尊属。

ပုဏ္ဏဲဇာတိယာ [boppèə'c'əṇ'ne'ə'ta:] (p. pubba+

janatā) (名) 祖先。

ပုဏ္ဏဲဇာတိ [boppèə'ci'rət] (p. pubba+jāti)

(形) 古代に生れた。(名) ①古代。②前世。

※ပုဏ္ဏဲဇာတိ 古代石。古生代の岩石。

ပုဏ္ဏဲဇာတိ [boppèə'ni'ət] (p. pubba+nāti)

(名) ①先祖。②尊属。

ပုဏ္ဏဲဇာတိယာတိ [boppèə'ni'əte'k'i'əta'ka']

(p. pubba+nāti+ghātaka) (名) ①親殺し人。②尊属殺人者。

ပုဏ္ဏဲကာလ [boppəə'ha'ka:l] (p. pubba+

aṇha+kāla). =ပုဏ္ဏဲကာလသိမ်.

ပုဏ္ဏဲကာလသိမ် [boppəə'ha'sa'mai] (p. pubba

+aṇha+samaya) (名) =ပုဏ္ဏဲကာလ. 夜明け。日の出の時。

ပုဏ္ဏဲဇာတိ [boppèə'tè:p] (p. pubba+deva)

(名) =ပုဏ္ဏဲဇာတိ. ①両親。②阿修羅。③(→ပုဏ္ဏဲဇာတိ)。

ပုဏ္ဏဲဇာတိယာ [boppèə'tè'vè'ə'da:] (p. pubba+

devatā). =ပုဏ္ဏဲဇာတိ.

ပုဏ္ဏဲဇာတိ [boppèə'ni'mut] (p. pubba+nimitta)

(名) =ပုဏ္ဏဲဇာတိ. 前兆。予兆。

បុព្វនិវាស [boppéə'ni'vi:əh] (p. pubba +
nivāsa) (名) 以前住んでいた家/村。

បុព្វនិជ្ជាតិ [boppəənnéə'ci:ət] (p. pubba +
anna + jāti) (名) ます最初に食べるべき食物。

បុព្វបទ [boppéə'bot] (p. pubba + pada) (名)
①前接辞。②序言。

※ដាក់បុព្វបទ 前接辞をつける。

បុព្វបាយាគ [boppéə'pa'yò:k] (p. pubba +
payoga) (名) = បុព្វប្រយោគ。イニシヤテイ
ブ。

បុព្វបុរស [boppéə'bo'rɔh] (p. pubba + បុរស)
(名) 祖先。先祖。

បុព្វបតិលី [boppéə'pe'ta'péə'li:] (p.
pubba + peta + bali) (名) ①故人への供物。②
故人に供養すること。(→ ពិលី「供養。供
献」)。

បុព្វប្រយោគ [boppéə'pra'yò:k] (p. pubba +
s. prayoga) . = បុព្វបាយាគ。

បុព្វប្រតិ [boppéə'praet] (p. pubba + s.
preta) (名) ①故人。②既に死亡している親
戚。

បុព្វភាគ [boppéə'p'i:ə] (p. pubba + bhāga)
(名) 元/最初の部分。

បុព្វភាគបដិបត្តិ [boppéə'p'i:əkéə'pa'de'bat]
(p. pubba + bhāga + paṭipatti) (名) =
បុព្វភាគបដិបទា = បុព្វភាគប្រតិបត្តិ =
បុព្វភាគប្រតិប័ទ។ 尊敬すべき人への教えを守
り敬意を示すこと。

បុព្វភាគបដិបទា [boppéə'p'i:əkéə'pa'de'pa'ti:ə]
(p. pubba + bhāga + paṭipadā) . =
បុព្វភាគបដិបត្តិ。

បុព្វភាគប្រតិបត្តិ [boppéə'p'i:əkéə'pra'te'bat]
(p. pubba + bhāga + s. pratipatti) . =

បុព្វភាគបដិបត្តិ。

បុព្វភាគប្រតិប័ទ [boppéə'p'i:əkéə'pra'te'bat]
(p. pubba + bhāga + s. pratipad) . =

បុព្វភាគបដិបត្តិ。

បុព្វយោគ [boppéə'yò:k] (p. pubba + yoga)
(名) ①序。前書き。②序論。

បុព្វលាភ [boppéə'li:əp] (p. pubba + lābha)
(名) ①賞金。賞与金。奨励金。②掛金。③手
当。

※បុព្វលាភ・ធានា・រ៉ាប់・រង 保険料。

※បុព្វលាភ・រ៉ាប់・រង 保証料 (← 保証人に支払
う)。

※អាចណសញ្ញា・មានបុព្វលាភ (証券) オ
ブション取り引き。

បុព្វវាសនា [boppéə'vi:sa'na:] (p. pubba +
vāsana) (名) 宿命。

បុព្វវិទេហៈ [boppéə'vi'te'ha:] (p. pubba + s.
videha) . = បុព្វវិទេហទិប。

បុព្វវិទេហទិប [boppéə'vi'te'ha't'vi:p] (p.
pubba + s. videha + dvīpa) (名) =
បុព្វវិទេហៈ = បុព្វវិទេហទិប。勝身州 (= 須弥
山の東にある大陸)。(→ មហាទិប)。

បុព្វសញ្ញាណ [boppéə'saṅṅa:n] (p. pubba +
saññāpa) (名) 基礎知識(?)。

បុព្វសម័យ [boppéə'sa'mai] (p. pubba +
samaya) (名) 原初時代。

បុព្វសិទ្ធិ [boppéə'sət, -sett'i?] (p. pubba +
siddhi) (名) 特権。特典。

បុព្វហេតិ [boppéə'haet] (p. pubba + hetu)

(名) ①男であること。②男性(←性の分類で)。

ບຸກຄົນ [bo'roh'p'è:t] (ບຸກຄົນ+ps. bheda)

(名) 男性(←性の分類で)。

ບຸກຄົນ [bo'ra:n] (ps. purāṇa) = ບຸກຄົນ.

(形) 昔/古代の。古い。(名) ①昔。②ブラーナ (=古代インドの説話集)。

※ ບຸກຄົນ. ບຸກຄົນ 古代都市。

※ ບຸກຄົນ. ບຸກຄົນ 古代クメール。

※ ບຸກຄົນ. ບຸກຄົນ 昔からのしきたり。

※ ບຸກຄົນ. ບຸກຄົນ ①古い/昔の考え。②頭の古い。

※ ບຸກຄົນ. ບຸກຄົນ → ບຸກຄົນ. ບຸກຄົນ. ບຸກຄົນ = ບຸກຄົນ. ບຸກຄົນ.

※ ບຸກຄົນ. ບຸກຄົນ 古代の遺跡。

※ ບຸກຄົນ. ບຸກຄົນ 昔/古代の。

※ ບຸກຄົນ. ບຸກຄົນ = ບຸກຄົນ. ບຸກຄົນ. (ບຸກຄົນ)。
古くからの言いならわし/ことわざ。俚諺。

※ ບຸກຄົນ. ບຸກຄົນ 骨董品。

※ ບຸກຄົນ. ບຸກຄົນ 古典舞踊。

※ ບຸກຄົນ. ບຸກຄົນ 昔話。

※ ບຸກຄົນ. ບຸກຄົນ 昔の物。古代の遺物。骨董品。

※ ບຸກຄົນ. ບຸກຄົນ ずっと昔。古代。

※ ບຸກຄົນ. ບຸກຄົນ 古代文字。

※ ບຸກຄົນ. ບຸກຄົນ 古典文学。

ບຸກຄົນກາລ [bo'ra'na'ka:l] (ps. purāṇa + kāla) (名) 古代。昔。

ບຸກຄົນຜູ້ຄົນ [bo'ra'na'c'è'ò'n'è'ò'ta:] (ps. purāṇa + janatā) (名) 古代人。

ບຸກຄົນຜູ້ຄົນ [bo'ra'natt'a:n] (p. purāṇa + thāna) (名) 遺跡。

ບຸກຄົນອຸດົມສຸກ [bo'ra'na'tu'te'yi'ka:] (p. purāṇa + dutiyikā < dutiyaka) (名) 旧妻。前妻。

ບຸກຄົນກຳລັງ [bo'ra'na'p'i't'i:] (ps. purāṇa + vidhi) (名) 昔のやり方。古代の方法。

ບຸກຄົນກຳລັງ [bo'ra'na'p'v'æn] (p. purāṇa + bhaṇḍa) (名) ①骨董品。②古代の品物。発掘品。

ບຸກຄົນກຳລັງ [bo'ra'na'p'i'əsa:] (p. purāṇa + bhāsā, s. bhāṣā) (名) 古典語。

ບຸກຄົນກຳລັງ [bo'ra'na'p'i'əsət] (p. purāṇa + bhāsita, s. bhāṣita) (名) 金言。

ບຸກຄົນກຳລັງ [bo'ra'na'ri'əc] (ps. purāṇa + rāja) (名) 古代の王。

ບຸກຄົນກຳລັງ [bo'ra'na'ri'əc] (s. purāṇa + rājya) (名) 古代の王の治世。

※ ບຸກຄົນກຳລັງ. ບຸກຄົນກຳລັງ → ບຸກຄົນກຳລັງ. ບຸກຄົນກຳລັງ (ບຸກຄົນກຳລັງの第9位)。

ບຸກຄົນກຳລັງ [bo'ra'na'le'k'a'vi'tu:] (p. purāṇa + lekha + vidū) (名) 古文書学者。

ບຸກຄົນກຳລັງ [bo'ra'na'le'k'a'sa:h] (s. purāṇa + lekha + śāstra) (名) 古文書学。

ບຸກຄົນກຳລັງ [bo'ra'na'v'ətt'o'] (p. purāṇa + vatthu) (名) ①骨董品。②古代の品物。発掘品。

※ ບຸກຄົນກຳລັງ. ບຸກຄົນກຳລັງ 古道具屋。骨董屋。(←人)。

ບຸກຄົນກຳລັງ [bo'ra'na'v'ətt'o'vi'tu:] (p. purāṇa + vatthu + vidū) (名) 考古学者。

ບຸກຄົນກຳລັງ [bo'ra'na'v'ətt'o'vityi'ə] (p. purāṇa + vatthu + s. vidyā) (名) 考古学。

ບຸກຄນາຈ [bo'ra'na'vi'ət] (ps. purāṇa + vāda) (名) 昔からの言い伝え.

ບຸກຄນສ໌ຍ [bo'ra'na'sa'mai] (ps. purāṇa + samaya) (名) 古代.

ບຸກຄນິກ [bo'ra'nək] (p. purāṇa + ika) (形) 古い. 昔の. 骨董的な.

ບຸກຄກຽກຽມ [bo'ra'rò'k'yèə'kam] (s. pura + a + rogya + p. kamma) (名) 病気の予防措置.

ບຸກຽ [bo'rən, po'rən] (p. pura + inda) (名) ①王. ②領主.

ບຸກຍາຍກິຕູ [bo're'ma'yi'əmèə'kəc] (p. purima + yāma + kicca) (名) 日没から真夜中までに行うべきこと (→ ຄູກິຕູ).

ບຸກຍາ [bo're'ma:] (p. purima) (名) ①好み. より好み. 選択. ②優先権.

※ ມາ·ບຸກຍາ 好んで. むしろ. 特に.

※ ມາຍ·ບຸກຍາ よりむしろ.

ບຸກຍາສາ [bo're'sa'] (p. purisa) (名) (文法) 人称.

ບຸກຍາສາຕ [bo're'sa'pi'əp] (p. purisa + bhāva) (名) 男らしさ.

ບຸກຍາລັກຊນາ [bo're'sa'lèə'k'a'na'] (p. purisa + lakkhaṇa) (名) ①活力. 力強さ. ②男性的特徴.

ບຸກຍາວິປລາສ [bo're'sa'vi'palla:h] (p. purisa + vipallāsa) (名) ①(女性の)男性化 (← ホルモン異常などによる). ②(文法)人称変化.

ບຸກຍາສາສັບຖາຍ [bo're'sa'sappèə'ni'əm] (p. purisa + sabba + nāma) (名) 人称代名詞.

ບຸກຽ [bo'rəi] (s. puri) (モ) ①町. 市. ②国. (エ) (t. ບຸກຽ: buri:). タバコ. → ບຸກຽ·ບຸກຽ.

※ ບຸກຽ·ເກັບ = ເກັບ. (地名) ケップ (← 海岸のリゾート地. 中国語名は白馬).

※ ບຸກຽ·ຣຽງ 幸福な国.

ບຸກຽກຽງ [bo'rəir'èə'] (s. puri + rakṣa) (名) 町/国を守ること.

ບຸກຽຣຽງ [bo'rəir'òm] (s. puri + ramya) (名) ①国を喜ぶ気持ち. ②(役職名). ③→ ບຸກຽ·ຣຽງ. (形) ①国で幸せにしている. ②国を好ましく思っている.

ບຸກຽກຽາ [bo're'ka't'a:] (p. pure + kathā) (名) プロローグ.

ບຸກຽກຽາ [bo're'ka:l] (p. pure + kāla) (名) 前日付.

ບຸກຽກຽາວິ [bo're'kèə'na'ni:] (p. pure + gaṇani < gaṇanā) (名) 先控除.

ບຸກຽກຽາ [bo're'k'ət] (p. pure + gata) (形) 前の. 以前の.

※ ມາສາ·ບຸກຽກຽາ 前サービス (← アフターサービスの反対).

ບຸກຽກຽາ [bo're'ca:] (p. pure + cāra) (名) 控訴. 上告.

ບຸກຽກຽາວິ [bo're'nicc'ai] (p. pure + nicchaya) (名) 先入観. 偏見.

ບຸກຽກຽາວິ [bo're'ni'mut] (p. pure + nimitta) (名) 先徴.

ບຸກຽກຽາວິກຽາ [bo're'pa're'ca'ra'kəc] (p. pure + paricāra + kicca) (名) 前サービス (← アフターサービスの反対).

បុរេប្រទាន [bo're'prə'ti:ən] (p. pure+s. pradāna) (名) 前渡し. 前払い. ប្រាក់.

បុរេប្រទាន 前渡し金. 前払い金.

បុរេប្រវត្តិ [bo're'prə'vət] (p. pure+ប្រវត្តិ) (形) 先史時代の.

បុរេប្រវត្តិសាស្ត្រ [bo're'prə'vətte'sa:h] (p. pure+ប្រវត្តិ+s. śāstra) (名) 先史(時代). 歴史以前.

បុរេភតិ [po're'p'vət] (p. pure+bhatta) (名) = បុរេភតិកាល. 昼食をとる前の時間. 午前.

បុរេភតិកាល [po're'p'vətta'ka:l] (p. pure+bhatta+kāla). = បុរេភតិ.

បុរេភតិកិច្ច [po're'p'vətta'kəc] (p. pure+bhatta+kicca) (名) 日の出から正午までに行うべきこと (→ព្រឹកិច្ច).

បុរេភាព [bo're'p'i:əp] (p. pure+bhāva) (名) 先行性.

បុរេរថ [bo're'rət] (p. pure+ratha) (名) 偵察車.

បុរេវិទ្យា [bo're'vityi:ə] (p. pure+s. vidyā) (名) 生れつき持っている知識.

បុរេសង្ឃមនិយម [bo're'səŋkəmni'yòm] (p. pure+saṅgama+niyama) (名) 前社会主義.

បុរេសញ្ញាណ [bo're'saŋna:n] (p. pure+saññāna) (名) 先取観念 (= 経験する前にあつる観念).

បុរេសនា [bo're'sa'na:] (p. pure+esanā) (名) ①探鉱. ②試掘.

បុរេសម្បទាន [po're'sa'mucc'e:t] (p. pure+sam+uccheda) (動) あらかじめ先に取りの

ける. 天引きする.

បុរេសម្បទាន [bo're'sa'mucc'e:t] (p. pure+sam+ucchedana) (名) 天引き.

បុរេសី [bo're'sai] (p. pure+esī<esin) (名) 探鉱者. 鉱脈探査者.

បុរេអវសិដ្ឋ [bo're'a'veə'sət] (p. pure+avasittha) (名) 請求されていない年金.

បុរាហិត [bo'raohət] (ps. purohita) (ok. parahita も, pūrohita も, pūrohitta も) (名) = បុរាហិត (俗). 王の占星術師 (← パラモン僧でព្រះភ្នំ 中の 1 グループ. 現在は居ない).

※ ព្រះភ្នំ·បុរាហិត 占星術を司るパラモン僧.

បុល [bol] (ok. pul) (動) 借りる (← 通例は米を. しかし金にも可. 1 年後に 2 倍にして返さねばならぬ).

※ ខ្លី·បុល (金や米を) 借りる (← あとで倍にして返す).

※ វិច·បុល 借りる. 借金する.

ប៊ុលដូស៊ែរ [buldo'sè:] (f. bulldozer) (名) ブルドーザー.

ប៊ុលឌីញ [buldèŋ] (f. building) (名) ビルディング.

ប៊ុលហ្គារី [bulga'ri:] (f. Bulgarie) (名) ブルガリア.

ប៉ូលីកា [bolle'ka:] (?) (エ) → ប៉ូណូល·ប៉ូលីកា.

ប៉ូលីង [polluŋ] (p. pulliṅga) (名) = ប៉ូលីង. (文法) 男性 (cf. ភតិលីង = ស្រីលីង 「女性」, នប្រសភតិលីង 「中性」, អលីង 「無性」).

※*ចំរើន*·*បូ*·*ប្រអប់* 箱にリボンをかける。

※*សំពត់*·*បូ* リボン。

បូក [bo:k] (動) ①加算する。加える。②モル

タルを塗る。(名) ①(ps. pūga) = *បូក*。

(牛やラクダの) こと。②=*វ៉ិជ្ជា*នា (電池 / 電気の) プラス。陽(極)。 *ប្រាំ*·*បូក*·

នឹង·*ប្រាំ*·*ត្រូវ*·*ជា*·*ដប់* 5 + 5 = 10。

បូក·*សា*·*ឡើង*·*ជា*·*ថ្មី*·*ម្តង*·*ទៀត* 計算をや
りなおす。 *បូក*·*ម្មា*ន់·*សិលា* 石膏を塗る。

※*បូក*·*កំបោរ* モルタルをぬる。

△*ស្មា*ប·*ព្រា*·*បូក*·*កំបោរ* こと(←左官の)。

※*បូក*·*រោ* ①牛のこと。②(カンボート州の地
名)(←避暑地として有名)。

△*ប៉ូ*·*បូក*·*រោ* (ミツパチ)。

※*បូក*·*ចំនួន* 数を加える。

※*បូក*·*ជញ្ជាំង* 壁にモルタルを塗って仕上げを
する。

※*បូក*·*បញ្ចូល*·*គ្នា* 合算する。

※*បូក*·*បញ្ជី* リストの合計をする。

※*បូក*·*ប៉ាន់* 見積もる。合計していくらになるか
推算する。

△*ដំឡើង*·*បូក*·*ប៉ាន់* 合計したコスト。

※*បូក*·*បាយ*·*អ*·*រោ*·*គាត់*·*គាត់* モルタルを荒塗
りする。

※*បូក*·*រោ* 計算する。支出と入金を全て計算
する。

※*បូក*·*ពណ៌* 色を付け足す。

※*បូក*·*ពីរ* → *អ្នក*·*បូក*·*ពីរ* ふたこぶラクダ,

Camelus bactrianus (H)。

※*បូក*·*មគ្គិកា* 壁土を塗る。

※*បូក*·*មួយ* → *អ្នក*·*បូក*·*មួយ* ひとこぶラクダ,

Camelus dromedarius (H)。

※*បូក*·*រួម* 合計する。 *បូក*·*រួម*·*លុយ*·*វិជល*·
លក់·*ប៉ាន* 売上金の合計をする。

△*ចំនួន*·*បូក*·*រួម* 合計数/額。和(←加算の)。

※*បូក*·*លេខ* 足し算をする。

△*ម៉ាស៊ីន*·*បូក*·*លេខ* 加算器。計算器。

※*បូក*·*សង*·*គុណ*·*វិថក* 加減乗除。

※*បូក*·*សរុប* 合計/総計する。

※*បូក*·*ទ្បូក* 色々な物がごちゃごちゃに混ざる。

※*រោ*·*បូក* (ウシ) 瘤牛。Bibos indicus。

※*ដុះ*·*បូក* → *រោ*·*ដុះ*·*បូក* (首の後ろのこぶ
が盛り上がっている牛)(←力が強い)。

※*និយាយ*·*បូក* 全部まとめて短く話す。

※*ផល*·*បូក* 和(←加算の)。

※*លេខ*·*បូក* 加算(→*លេខ*·*ចតុត្តិ*)。

បូក [po:k] (エ) ①→*បូក*·*ៗ* = *បូក*·*ៗ*。②→
បូក·*ប៉ាក*。③→*បូក*·*ប៉ាក*。④→*បូក*·*ប៉ាក*。

បូក·*ៗ* [po:k po:k] = *បូក*·*ៗ*。

បូក·*ប៉ាក* [po:k pa:] (音) ぼくぼく。

ថី·*ព្រា*·*សាច់*·*ជ្រូក*·*ពុំ*·*បូក*·*ប៉ាក* ぼくぼく
と豚肉を叩く/叩いて刻む。

បូក·*ប៉ាក* [po:k pa:] (副) ごちゃごちゃ(入
れ混じった)。 *ប្រឡូក*·*បូក*·*ប៉ាក* ごちゃ
ごちゃ入れ混じって区別がつかない。

បូក·*ប៉ាក* [po:k pa:t] (-. cf. t. ប្រាកៈ pa:t)
(動) なすり/塗り付ける。

បូក [bo:k] (名) = *បូក*。

ប៉ូ [po:ŋ] (音) = *ប៉ូ*。ごつん(←殴る音)。

បូច [bo:c] (エ) → *ប្រឡូច*·*បូច*。

បូច [po:c] (形) 一番最後の。びりの。(名)
びり。